



# “ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ” MAXIMA MIKROHERANHVATHO

## Annual Report 2011



យើងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារជនបទ

Working Together for the Development of Rural Households

# ចក្ខុវិស័យ, បេសកកម្ម, គោលដៅជាយុទ្ធសាស្ត្រ:

## ចក្ខុវិស័យ

ប្រមូលផ្តុំប្រជាពលរដ្ឋ និងអាជីវកម្មគ្រប់ប្រភេទ ដើម្បីសម្រេចនូវគោលបំណងចម្បងសំដៅកាត់បន្ថយភាព ក្រីក្រ តាមរយៈ ការផ្តល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ នូវឱកាសខាងសេដ្ឋកិច្ច និងសង្គម។

## បេសកកម្ម

ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ជាលក្ខណៈឯកត្តជន ជាក្រុម និងអាជីវកម្ម ខ្នាតតូច-មធ្យម ជាពិសេសគ្រួសារក្រីក្រដែលមានស្ត្រីជាមេគ្រួសារ និងធ្វើសកម្មភាពប្រមូលប្រាក់សន្សំផងដែរ។

## គោលដៅជាយុទ្ធសាស្ត្រ

១. ជួយប្រជាពលរដ្ឋជនបទទទួលបានទុនប្រើប្រាស់ ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ
២. ផ្តល់សេវាឥណទាន និងសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនប្រកបដោយគុណភាពខ្ពស់
៣. ពង្រីកទំហំប្រតិបត្តិការឲ្យបានទូលំទូលាយ ដើម្បីឈានទៅបម្រើអតិថិជនឲ្យបានច្រើនជាអតិបរិមា
៤. ប្តេជ្ញាបង្កើតប្រព័ន្ធ និងដំណើរការគ្រប់គ្រង ដែលធានាថាម៉ាកស៊ីម៉ាជាគ្រឹះស្ថានមួយប្រកបដោយ តម្លាភាព និរន្តរភាព និងទទួលបានប្រាក់ចំណេញ
៥. ប្តេជ្ញាបន្តជួយទ្រទ្រង់បុគ្គលិករបស់ខ្លួន តាមរយៈការផ្តល់ប្រាក់បុរេប្រទានដើម្បីបន្តការសិក្សា និង ឧបត្ថម្ភប្រាក់ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ
៦. បង្កើនការរីកលូតលាស់នៃគ្រឹះស្ថាន និងបង្កើនទ្រព្យសម្បត្តិដល់ម្ចាស់កាតហ៊ុន ព្រមជាមួយនឹងការ តស៊ូធ្វើឲ្យសម្រេចបាននូវការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម

**លទ្ធផលហិរញ្ញវត្ថុ:**

គិតជាដុល្លារអាមេរិក	៣១/១២/១១	៣១/១២/១០	៣១/១២/០៩	៣១/១២/០៨	៣១/១២/០៧	ប្រែប្រួល
	សរុប	សរុប	សរុប	សរុប	សរុប	%
ទ្រព្យសកម្ម	2,762,682	2,195,078	1,816,546	1,665,779	920,213	25.86%
សមតុល្យឱ្យខ្ចីចងការស្តង់ដារ	2,552,227	2,044,614	1,684,057	1,372,285	805,722	24.83%
ទ្រព្យអកម្ម	1,844,495	1,633,267	1,310,906	1,332,385	615,176	12.93%
ភាគហ៊ុន និងដើមទុនចុះបញ្ជី	800,000	410,000	410,000	270,000	270,000	95.12%
សរុបមូលនិធិភាគទុនិក	918,187	561,811	50,564	333,394	305,037	63.43%
ចំណូលសរុប	610,126	520,914	451,128	329,277	233,098	17.13%
ប្រាក់ចំណេញមុនបង់ពន្ធ	110,620	124,035	71,167	52,876	36,125	-10.82%
ប្រាក់ចំណេញក្រោយបង់ពន្ធ	83,830	94,673	52,358	42,292	29,366	-10.75%
ប្រាក់ចំណេញក្នុង ១ហ៊ុន	1.06	2.31	1.28	1.57	1.09	-54.26%
ភាគលាភក្នុង ១ហ៊ុន	0.20	2.19	0.61	0.74	0.52	-90.85%

១. ឆ្នាំ២០០៧ និង២០០៨ ភាគលាភត្រូវបានបែងចែក ៥០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន
២. ឆ្នាំ២០០៩ ភាគលាភត្រូវបានបែងចែក ៥០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន
៣. ឆ្នាំ២០១០ ភាគលាភត្រូវបានបែងចែក ១០០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន លើសពីនេះ ទឹកប្រាក់ក្នុងគណនីចំណេញបង្កើតឡើងទុកនាបណ្តាឆ្នាំកន្លងមក ត្រូវបានបែងចែកទាំងអស់
៤. ឆ្នាំ២០១១ ភាគលាភត្រូវបានបែងចែក ២០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន
៥. ទ្រព្យសកម្មកើនឡើង ២៥,៨៦% ដល់ចំនួន ២.៧៦២.៦៨២ ដុល្លារអាមេរិក
៦. ឥណទាន និងបុរេប្រទានចំពោះអតិថិជន កើនឡើង ២៤,៨៣% ដល់ចំនួន ២.៥៥២.២២៧ ដុល្លារអាមេរិក
៧. ទ្រព្យអកម្មកើនឡើង ១២,៩៣% ដល់ចំនួន ១.៨៤៤.៤៩៥ ដុល្លារអាមេរិក
៨. ប្រាក់ចំណេញក្រោយបង់ពន្ធមានការថយចុះ ១០,៧៥% ស្មើចំនួន ៨៣.៨៣០ ដុល្លារអាមេរិក
៩. មូលនិធិភាគទុនិកកើនឡើង ៦៣,៤៣% ដល់ចំនួន ៩១៨.១៨៧ ដុល្លារអាមេរិក


**លទ្ធផលដែលម៉ាកស៊ីម៉ាសម្រេចបានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ បង្ហាញជូនដូចខាងក្រោម:**

ចំនួនការិយាល័យ	៤	សេវាឥណទាន	
ការិយាល័យកណ្តាល	១	ចំនួនអតិថិជនសកម្មសរុប	២.៦៥៥
ការិយាល័យស្រុក-ខណ្ឌ	៣	ចំនួនអតិថិជនជាស្ត្រី គិតជាភាគរយ	៦៥,១២%
ចំនួនបុគ្គលិកសរុប	៦៥	សមតុល្យឱ្យខ្ចីចងការសរុប	២.៥៥៧.៤៣៨ ដុល្លារ
ភេទប្រុស	៤៨		
ភេទស្រី	១៧		

ច្រកសកម្មសរុប/មូលនិធិម្ចាស់ហ៊ុន និងចំណូលលើមូលនិធិម្ចាស់ហ៊ុន



សមតុល្យប្រាក់កម្ចីសរុប និងចំនួនអតិថិជនខ្ចីប្រាក់សរុប



# មាតិកា

	ចក្ខុវិស័យ, បេសកកម្ម, និងគោលដៅជាយុទ្ធសាស្ត្រ.....	១
	លទ្ធផលហិរញ្ញវត្ថុ និងព័ត៌មានសំខាន់ៗក្នុងឆ្នាំ២០១១ .....	២
១.	របាយការណ៍របស់ប្រធានក្រុមប្រឹក្សានិច្ចាធិបតី .....	៥
២.	របាយការណ៍របស់អគ្គនាយក .....	៥
៣.	ប្រវត្តិសង្ខេបរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា .....	១១
៤.	អង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា.....	១២
	អនិច្ចាធិបតី .....	១៣
	ក្រុមប្រឹក្សានិច្ចាធិបតី .....	១៤
	គណៈគ្រប់គ្រងជាន់ខ្ពស់ .....	១៦
៥.	ផលិតផលឥណទាន និងប្រភេទឥណទាន.....	១៧
៦.	បណ្តាញប្រតិបត្តិការ .....	២០
៧.	របាយការណ៍របស់ក្រុមប្រឹក្សានិច្ចាធិបតី .....	២១
៨.	របាយការណ៍របស់សវនករឯករាជ្យ.....	២៦
	តារាងតុល្យការនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១១.....	២៧
	របាយការណ៍ចំណេញ-ខាត និងចំណេញបង្កនុកនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១១ .....	២៩
	របាយការណ៍ស្តីពីបំណុលមូលនិធិតាមទុនិកនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១១.....	៣០
	របាយការណ៍ចំហូរសាច់ប្រាក់នាការិយបរិច្ឆេទ ៣១ ធ្នូ ២០១១.....	៣១
៩.	កំណត់សំគាល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ.....	៣២

# ១. របាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

## សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១១

តាមការប្រមើលមើលសេដ្ឋកិច្ចកម្ពុជា ឬហៅថាផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ២០១១ ត្រូវបានព្យាករណ៍ថាមានកំណើន ៧% ខ្ពស់ជាងប្រៀបធៀបនឹងឆ្នាំ ២០១០ ដែលមានកំណើនត្រឹមតែ ៦% ប៉ុណ្ណោះ នេះបង្ហាញពីកំណើនកាន់តែល្អប្រសើរឡើងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ អ្នកជំនាញបានធ្វើការវាយតម្លៃថា កត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលនៃស្ថានភាពវិវឌ្ឍន៍មាំមួន ម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើងយ៉ាងខ្លាំងនូវការវិនិយោគរបស់វិស័យឯកជន ជាពិសេសការកើនឡើងនូវការនាំចេញទំនិញ និងសេវាកម្មផ្សេងៗ ក៏ដូចជាកំណើនវិស័យកសិកម្ម កាត់ដេរ និងទេសចរណ៍។ នៅក្នុងឆ្នាំ២០១១ វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានដំណើរការយ៉ាងល្អដោយមានអត្រាកំណើនរហូតដល់ ២០,២% ខ្ពស់ជាងឆ្នាំ២០១០ ដែលកំណើនមានត្រឹមតែ ១០,៤% ខណៈដែលវិស័យទេសចរណ៍បានងើបឡើងវិញកាន់តែល្អប្រសើរ ដោយមានអត្រាកំណើន ១៥% ធៀបនឹងឆ្នាំ២០១០។ ទោះបីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ត្រូវទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០១១ ក៏ដោយ យើងឃើញថាដោយសារ ការនាំចេញអង្ករមានការកើនឡើងរហូតដល់ប្រមាណ ២០០% ធ្វើឲ្យវិស័យកសិកម្មបានកើនឡើងចំនួន ៣,៣% ធៀបនឹងចំនួន ៤% នៅក្នុងឆ្នាំ២០១០។

តាមការព្យាករណ៍ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានការកើនឡើងចំនួន ១៥% ដែលមានតម្លៃ ប្រហែល ៩០០ លានដុល្លារអាមេរិក ខណៈដែលអត្រាអតិផរណាបានកើនឡើងបន្តិច គឺ ៤,៩% ធៀបនឹងឆ្នាំមុន មានចំនួន ៣,១%។

នៅក្នុងឆ្នាំ ២០១១ លទ្ធផលហិរញ្ញវត្ថុជាមធ្យមក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ យើងឃើញថាមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ជាពិសេសការកើនឡើងនូវការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រាក់បញ្ញើ-សន្សំរបស់អតិថិជន និងទ្រព្យសកម្ម។ នៅក្នុងវិស័យធនាគារ ប្រាក់បញ្ញើ-សន្សំរបស់អតិថិជនបានកើនឡើង ១៩,៤% ពី ៤,៣ លានដុល្លារ ទៅ ៥,១ លានដុល្លារ ខណៈដែលការផ្តល់ប្រាក់កម្ចីដល់អតិថិជនបានកើនឡើង ៣៣,៦% ដល់ចំនួន ៤,៤ លានដុល្លារ ធៀបនឹងឆ្នាំមុនមានចំនួន ៣,៣ លានដុល្លារ។ នៅក្នុងឆ្នាំ២០១១ ទ្រព្យសកម្មសរុបនៃវិស័យធនាគារបានកើនឡើង ២២,២% ដល់ចំនួន ៧,៩ លានដុល្លារ។ ដោយឡែក វិស័យមីក្រូហិរញ្ញវត្ថុ យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទទួលបានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៨ និងប្រតិបត្តិករឥណទានជនបទ ២ ព្រមទាំងឥណទានខ្នាតតូចរបស់ធនាគារអេស៊ីលីដា កីអិលស៊ី នៅដំណាច់ឆ្នាំ២០១១ យើងឃើញថាសមតុល្យឥណទានសរុបបានកើនឡើង ៤១,៤០% រហូតដល់ចំនួន ៩១៦,២៩ លានដុល្លារ និងមានអតិថិជនខ្ចីសរុប ១.៣៨០.៣៣២ នាក់ ដែលក្នុងនោះអតិថិជនជាស្ត្រីមានចំនួន ៦៨,៩៧%។ ជាមួយគ្នានេះដែរ ប្រាក់បញ្ញើរបស់សាធារណៈជននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៨០,២៧% រហូតដល់ចំនួន ១១៤,៦១ លានដុល្លារ ពីចំនួន៤០,៨៩ លានដុល្លារ និងមានអតិថិជនដាក់ប្រាក់ផ្ញើសរុបចំនួន ២៨០.៥៣៨ នាក់ ធៀបនឹងឆ្នាំមុនមានចំនួន ១៩០.០២៣ នាក់។

## ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០១២

តាមការប្រមើលមើលសេដ្ឋកិច្ចនៅឆ្នាំ២០១២ បានព្យាករណ៍ថានឹងមានលក្ខណៈបន្តកាន់តែល្អប្រសើរឡើង នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ អ្នកជំនាញបានធ្វើការវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១២ នេះ នឹងមានអត្រាកំណើន ៧% ដោយសារតែកំណើនផ្នែកកសិកម្ម ការនាំចេញលើវិស័យកាត់ដេរ កំណើនវិស័យទេសចរណ៍ និងការងើបឡើងវិញនៃវិស័យឧស្សាហកម្មសំណង់។ តាមការព្យាករណ៍ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងមានការកើនឡើងចំនួន ១៩% ដែលមានតម្លៃ ប្រហែល ៩០០ លានដុល្លារ ខណៈដែលអត្រាអតិផរណានឹងរក្សានៅត្រឹម ៤,៣%។ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបរបស់កម្ពុជាវិញនឹងមានការកើនឡើង ដោយសារការបន្តបន្ថយវិធានប្រកាសដើមនៃទំនិញ ដែលជាស្ថានភាពល្អប្រសើរសម្រាប់ទំនិញ កម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប។ ជាមួយ នៅក្នុងឆ្នាំ២០១២ នេះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ រំពឹងថានឹងមានការកើនឡើង ដោយសារការកើនឡើងទាំងបរិមាណ និងគុណភាពនូវការផ្តល់ប្រាក់កម្ចីដល់អតិថិជន និង ប្រាក់បញ្ញើ-សន្សំរបស់អតិថិជន។

ការប្រមើលមើលសេដ្ឋកិច្ច និងការបង្កើតទីផ្សារភាគហ៊ុននៅឆ្នាំ២០១១ បានទាក់ទាញអ្នកវិនិយោគជាច្រើននាក់ឲ្យចូលរួមក្នុងវិស័យ ហិរញ្ញវត្ថុ។ ហេតុនេះ អាជ្ញាធរធនាគារជាតិនៃកម្ពុជាបានចាត់វិធានការ ដើម្បីពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបន្ថែមទៀតឲ្យបានកាន់តែល្អ ជាពិសេសការពង្រឹងអភិបាលកិច្ច បង្កើនសមត្ថភាពក្នុងការត្រួតពិនិត្យ ដឹកនាំ និងគ្រប់គ្រង។

**លទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០១១**

នៅក្នុងឆ្នាំ២០១១ គឺជាឆ្នាំ បង្ហាញនូវសេចក្តីសោមនស្សរីករាយ ហើយក៏ជាឆ្នាំដែលកត់សំគាល់នូវការបន្តទទួលបានជោគជ័យជា វិជ្ជមានបន្ថែមទៀត ពិសេសផ្តល់នូវសារជាវិជ្ជមាន និងអំពីវត្តមានដ៏សំខាន់របស់គ្រឹះស្ថានម៉ាកស៊ីម៉ា នៅលើទីផ្សារវិស័យមីក្រូហិរញ្ញវត្ថុនៅ កម្ពុជា។ នៅក្នុងឆ្នាំ២០១១ នេះ ម៉ាកស៊ីម៉ាបានបន្ត និងពង្រីកទំនាក់ទំនងយ៉ាងល្អជាមួយម្ចាស់ទុនទាំងក្នុង និងក្រៅប្រទេស ហើយក៏កាន់តែ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ ម៉ាកស៊ីម៉ាបន្តទទួលបាននូវទុនបន្ថែមពីម្ចាស់ទុនបច្ចុប្បន្ន មានដូចជា ស្ថាប័ន ADA (Appui au Développement Autonome) នៃប្រទេសលុចហ្សែម រដ្ឋាប័ន ETIMOS នៃប្រទេសអ៊ីតាលី និងប្រាក់កម្ចីដោយគ្មានការប្រាក់ពីអង្គការ Kiva Microfund ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ លើសពីនេះ ម្ចាស់ទុនថ្មីនៅក្នុងប្រទេស មានដូចជា ធនាគារជប៉ុនម៉ារូហាន់ និងធនាគារ អេស៊ីលីដា ជាដើមបានផ្តល់ប្រាក់កម្ចីដល់ម៉ាកស៊ីម៉ា ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបានកាន់តែទូលំទូលាយថែមទៀត។ ជាមួយគ្នានេះដែរ ភាគទុនិកបច្ចុប្បន្នរបស់គ្រឹះស្ថានបានសម្រេចបង្កើនដើមទុនបន្ថែមពីចំនួន ៤១.០០០ ហ៊ុន រហូតដល់ ៨០.០០០ ហ៊ុន ដែល ក្នុង ១ហ៊ុន មានតម្លៃស្មើនឹង ១០ ដុល្លារ ដែលក្នុងនោះ ការវិនិយោគរបស់ម្ចាស់ភាគហ៊ុនបច្ចុប្បន្ន មានចំនួនសរុប ៧៨.៣៣០ ហ៊ុន ស្មើនឹង ៩៧,៩១% និងភាគហ៊ុនបុគ្គលិកមានចំនួន ១.៦៧០ ហ៊ុន ស្មើនឹង ២,០៩%។ គ្រឹះស្ថានបានបង្កើនខ្លួនពីគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកំរិត ទៅជា គ្រឹះស្ថានមហាជនទទួលខុសត្រូវមានកំរិត។

ប្រាក់ចំណូលនៅក្នុងឆ្នាំ២០១១ គឺ សម្រេចបានស្របតាមផែនការប្រតិបត្តិការរបស់គ្រឹះស្ថាន ទោះបីប្រាក់ចំណេញក្រោយបង់ពន្ធ សម្រាប់ដំណាច់ឆ្នាំ២០១១ មានចំនួនថយចុះបន្តិចធៀបនឹងឆ្នាំ២០១០ ដោយសារ ការកើនឡើងចំណាយនៃការធ្វើ rating នៅក្នុងឆ្នាំ ២០១១ និងសេវាបំពេញបែបបទរៀបចំលក្ខន្តិកៈថ្មី។ ការបែងចែកភាគលាភសម្រាប់ឆ្នាំ ២០១១ មានចំនួនស្មើនឹង ២០% នៃប្រាក់ចំណេញសុទ្ធ ក្រោយពេលបង់ពន្ធបន្ទាប់ពីកាត់ជាស្វ័យប្រវត្តិ ៥% ទៅក្នុងទុនបម្រុងរបស់គ្រឹះស្ថាន។ ចំពោះសមតុល្យដែលនៅសល់នឹងត្រូវបង្វិលចូលទៅ ក្នុងគណនីចំណេញបង្កើនទុកសម្រាប់ប្រតិបត្តិការបន្តនៅបណ្តាឆ្នាំខាងមុខ។

លទ្ធផលនៃការធ្វើ rating ពីភ្នាក់ងារ MicroFinanza Rating នៃប្រទេសអ៊ីតាលី គឺ បង្ហាញពីផលវិជ្ជមានចំពោះគ្រឹះស្ថាន ទោះបី មានចំណុចមួយចំនួនដែលតម្រូវឲ្យគ្រឹះស្ថានត្រូវធ្វើការកែលម្អក៏ដោយ។ លើសពីនេះ ក្រុមប្រឹក្សាភិបាលម៉ាកស៊ីម៉ា បានសម្រេចធ្វើការកែ សម្រួលនូវពាក្យពេចន៍នៃចក្ខុវិស័យ និងបេសកកម្ម ព្រមទាំងកែសម្រួលគោលដៅជាយុទ្ធសាស្ត្រ និងអង្គការលេខរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា ដើម្បីឲ្យសមស្របតាមកិច្ចដំណើរការអាជីវកម្មជាក់ស្តែង និងបានស្នើសុំការអនុម័តយល់ព្រមពីមហាសន្និបាត។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សា ភិបាលបានដាក់ចេញនូវគោលដៅថ្មីៗបន្ថែមទៀត ដើម្បីឲ្យគ្រឹះស្ថានម៉ាកស៊ីម៉ាកាន់តែទទួលបានជោគជ័យនាបណ្តាឆ្នាំខាងមុខ។ ខ្ញុំសូមស្នើ ឲ្យគណៈគ្រប់គ្រងបន្តរៀបចំប្រព័ន្ធប្រតិបត្តិការ ដើម្បីពង្រឹងការតាមដាន និងត្រួតពិនិត្យផ្ទៃក្នុងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

យើងឃើញថា គ្រឹះស្ថានបានកសាងនូវទំនាក់ទំនងល្អក្នុងចំណោមភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំង អស់ ក៏ដូចជាអ្នកមានផលប្រយោជន៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងបានពុះពារ ជំនះនូវរាល់ឧបសគ្គនានាក្នុងសកម្មភាពអាជីវកម្ម និង បេសកកម្មផ្តល់ប្រាក់កម្ចីជូនដល់ប្រជាពលរដ្ឋ ធ្វើឱ្យគ្រឹះស្ថានទទួលបានជោគជ័យក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបណ្តាឆ្នាំខាងមុខ ដូច្នោះ ក្នុងនាម ថ្នាក់ដឹកនាំទាំងអស់ខ្ញុំសូមឲ្យរួមគ្នាបន្តរក្សានូវវប្បធម៌ដ៏ល្អនេះជារៀងរហូត។

ម៉ាកស៊ីម៉ាបានប្រមើលមើលថា ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍រីកចម្រើនរបស់គ្រឹះស្ថាន ក្រៅពីការចូលរួមទុនវិនិយោគពីសមាជិកភាគហ៊ុន ការទទួលបានប្រភពទុនពីខាងក្រៅគឺចាំបាច់ និងសំខាន់ណាស់ ដើម្បីទ្រទ្រង់ដល់ការពង្រីកសកម្មភាពប្រតិបត្តិការផ្តល់ប្រាក់កម្ចីរបស់ខ្លួន។

**ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងឆ្នាំ២០១១**

- បង្កើនដើមទុនចុះបញ្ជីទ្វេដង ពីចំនួន ៤១.០០០ ហ៊ុន នៅក្នុងឆ្នាំ២០១០ ដល់ចំនួន ៨០.០០០ ហ៊ុន ស្មើ នឹងទឹកប្រាក់សរុបចំនួន ៨០០.០០០ ដុល្លារ។
- ម៉ាកស៊ីម៉ា បានបង្កើនខ្លួនពីគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកំរិត ទៅជាគ្រឹះស្ថានមហាជនទទួលខុសត្រូវមានកំរិត។
- ចុះហត្ថលេខានិយោគ និងប្រើប្រាស់នូវប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (Credit Bureau)
- ធ្វើ rating ទាំងផ្នែកហិរញ្ញវត្ថុ និងសង្គម ដោយបានជួលមានភ្នាក់ងារ MicroFinanza Rating នៃប្រទេសអ៊ីតាលី ដែលលទ្ធផលបង្ហាញពីផលវិជ្ជមានចំពោះគ្រឹះស្ថានម៉ាកស៊ីម៉ា ទោះបីមានចំណុចមួយចំនួនតម្រូវឱ្យគ្រឹះស្ថានត្រូវធ្វើការកែលម្អក៏ដោយ។
- បោះឆ្នោតកែសម្រួលសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលតំណាងឱ្យបុគ្គលិក

**មហាសន្និបាតរបស់ភាគទុនិក**


មហាសន្និបាតប្រចាំឆ្នាំរបស់ភាគទុនិក បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅការិយាល័យកណ្តាល គ្រឹះស្ថានម៉ាកស៊ីម៉ា។ ការជូនដំណឹងពីមហាសន្និបាត ដោយជូនភ្ជាប់របាយការណ៍ប្រចាំឆ្នាំ របៀបវារៈប្រជុំ និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រូវបានផ្តល់ជូនភាគទុនិកជាមុន អនុលោមតាមអនុស្សរណៈ និងលក្ខន្តិកៈរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល។

**បញ្ហាសំខាន់ៗដែលបានអនុម័តមាន៖**

- របាយការណ៍ប្រចាំឆ្នាំ ២០១១
- របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មសម្រាប់ឆ្នាំ ២០១១
- ទិសដៅផែនការយុទ្ធសាស្ត្រសំរាប់ឆ្នាំ២០១២ និងរួមទាំងកែសម្រួលចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងអង្គការលេខរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា
- ប្រកាសតែងតាំងលោកបណ្ឌិត **យាន ឫទ្ធិ** ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យសំរាប់អាណត្តិ ២ឆ្នាំ
- ប្រកាសបែងចែកភាគលាភ ២០% ដោយក្នុងមួយហ៊ុននឹងទទួលបានចំនួន ០,២០ ដុល្លារអាមេរិក
- តែងតាំង **ម៉ូរីសុនកាក់** ជាសវនករឯករាជ្យសម្រាប់ធ្វើសវនកម្មនៅគ្រឹះស្ថានម៉ាកស៊ីម៉ានៅឆ្នាំ២០១២
- ទិសដៅផែនការយុទ្ធសាស្ត្រសំរាប់ឆ្នាំ២០១២-២០១៦

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណចំពោះក្រុមប្រឹក្សាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងបានធ្វើវិភាគទានយ៉ាងសកម្ម នៅក្នុងឆ្នាំ២០១១ ហើយក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរដល់លោកអគ្គនាយក និងគណៈគ្រប់គ្រង ព្រមទាំងកម្មករនិយោជិត របស់គ្រឹះស្ថានម៉ាកស៊ីម៉ា ចំពោះការខិតខំប្រឹងប្រែង ដែលធ្វើគ្រឹះស្ថានម៉ាកស៊ីម៉ាទទួលបានជោគជ័យបន្ថែមទៀត។

ជាចុងក្រោយ ក្នុងនាមគ្រឹះស្ថានម៉ាកស៊ីម៉ា ខ្ញុំក៏សូមអរគុណចំពោះការចូលរួមពីអតិថិជន ភាគទុនិក អ្នកវិនិយោគទុន និយ័តករ និងជាពិសេសចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រ និងផ្តល់ទំនុកចិត្តដល់គ្រឹះស្ថានម៉ាកស៊ីម៉ារហូតមក។



**អន ប៊ុនហាក់**  
ប្រធានក្រុមប្រឹក្សាភិបាល



## ២. របាយការណ៍របស់អគ្គនាយក

តាមការអង្កេតរបស់ខ្ញុំ បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈអំណោយផលល្អ និងប្រសើរឡើងវិញនៅក្នុងឆ្នាំ២០១១ វិស័យមីក្រូហិរញ្ញវត្ថុ មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ពិសេសនៅក្នុងឆ្នាំ ២០១១។ យើងឃើញថា គុណភាពឥណទានកាន់តែប្រសើរ និងកំរិតហានិភ័យឥណទានបានថយចុះមកនៅក្រោម ១% និយាយជាមួយ និង និយាយដោយឡែក កំរិតហានិភ័យឥណទានរបស់គ្រឹះស្ថានម៉ាកស៊ីម៉ាបានកែលម្អនៅត្រឹមកម្រិតក្រោម ០,២% ក្នុងឆ្នាំ ២០១១។ គ្រឹះស្ថានម៉ាកស៊ីម៉ា បានពុះពារជំនះនូវឧបសគ្គជាច្រើន និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរដោយសារតែយើងមានផែនការ និង យុទ្ធសាស្ត្រច្បាស់លាស់។ លទ្ធផលជាវិជ្ជមានបានបង្ហាញឲ្យឃើញ តាមរយៈការកើនឡើងនៃចំណូល ការកើនឡើងនៃការផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ចំនួនអតិថិជនមកខ្ចីប្រាក់មានការកើនឡើង ការពង្រីកតំបន់ប្រតិបត្តិការ សញ្ញាវិជ្ជមាននៃគុណភាពឥណទាន និងភាពរឹងមាំនៃដើមទុន ព្រមទាំងមានការចាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគពីក្រុមហ៊ុនខាងក្រៅផងដែរ នេះបង្ហាញឲ្យឃើញថាម៉ាកស៊ីម៉ា គឺជាគ្រឹះស្ថានមួយដ៏រឹងមាំ និងបន្តរីកលូតលាស់កាន់តែទូលំទូលាយ។

នៅក្នុងឆ្នាំ២០១១ នេះ ទ្រព្យសកម្មបានកើនឡើង ២៥,៨៦% រហូតដល់ចំនួន ២.៧៦២.៦៨២ ដុល្លារ នៅដំណាច់ឆ្នាំ២០១១ ធៀបនឹងឆ្នាំមុនមានចំនួន ២.១៩៥.០៧៨ ដុល្លារ។ ជាមួយគ្នានេះដែរ ការបញ្ចេញទុនកម្ចីឱ្យអតិថិជនមានការកើនឡើងចំនួន ២៨,០៣% ពីចំនួន ២.៩៣៣.៩០០ ដុល្លារ នៅដំណាច់ឆ្នាំ២០១០ រហូតដល់ចំនួន ៣.៧៥៦.២៥០ ដុល្លារ នៅដំណាច់ឆ្នាំ២០១១ ធ្វើឲ្យចំណូលសរុបបានកើនឡើងប្រមាណ ១៧,១៣% គឺស្មើនឹងចំនួន ៦១០.១២៦ ដុល្លារ នៅដំណាច់ឆ្នាំ២០១១ ធៀបនឹងចំនួន ៥២០.៩១៤ ដុល្លារនៅឆ្នាំមុន។ ដោយឡែកប្រាក់ចំណេញក្រោយបង់ពន្ធក៏មានការថយចុះប្រមាណ ១០,៧៥% គឺពីចំនួន ៩៤.៦៧៣ ដុល្លារ នៅដំណាច់ឆ្នាំ២០១០ មកនៅត្រឹមចំនួន ៨៣.៨៣០ ដុល្លារ នៅដំណាច់ឆ្នាំ២០១១ ដោយសារការកើនចំណាយធ្វើ Rating និងសេវាបំពេញបែបបទរៀបចំលក្ខន្តិកៈថ្មី។ នៅក្នុងឆ្នាំ២០១១ ប្រាក់ចំណេញសម្រាប់ មូលនិធិភាគទុនិកស្មើនឹងចំនួន ៩,១៣% ហើយបំណុល ដែលម៉ាកស៊ីម៉ានៅជំពាក់ស្ថាប័នហិរញ្ញវត្ថុខាងក្រៅចំនួន ១.៨៤៤.៤៩៥ ដុល្លារ។

គិតត្រឹមដំណាច់ឆ្នាំ២០១១ ម៉ាកស៊ីម៉ា បាន និងកំពុងប្រតិបត្តិការផ្តល់ឥណទាន ដោយមានការិយាល័យបំរើអតិថិជនចំនួន ៤ គឺសាខាចំនួន២ និងកំរិតត្រឹមការិយាល័យទំនាក់ទំនងចំនួន២ នៅក្នុងភូមិចំនួន ២៦៥ ក្នុងចំណោមស្រុក-ខណ្ឌទាំង១៥ នៃខេត្តកណ្តាល និងតំបន់ជាយក្រុងភ្នំពេញ ដែលក្នុងនោះ ខេត្តកណ្តាលមានចំនួន ៧ ស្រុក ២៨ ឃុំ ៩៨ ភូមិ និងតំបន់ជាយក្រុងភ្នំពេញចំនួន ៨ ខណ្ឌ ៥១ សង្កាត់ ១៦៧ ភូមិ។ ផលប្រតិបត្តិការសរុបចំនួន ២.៥៥៧.៤៣៨ ដុល្លារ និងមានអតិថិជនខ្ចីចងការសរុបចំនួន ២.៦៥៥ គ្រួសារ ដែលក្នុងនោះអតិថិជនជាស្ត្រីសរុបមានប្រមាណ ៦៥,១២%។ យើងសង្កេតឃើញថា អតិថិជនបានមកបង់ប្រាក់នៅទីស្នាក់ការកណ្តាលចំនួន ១០% នៅសាខាស្រុកគៀនស្វាយ មានចំនួន ៤០,៤២% នៅការិយាល័យទំនាក់ទំនងកោះឧកញ៉ាគឺ មានចំនួន ៤៩,៤៦% និងនៅការិយាល័យទំនាក់ទំនងតាកុល មានចំនួន ៧០,៦១%។

នៅក្នុងឆ្នាំ២០១១ នៅប្រទេសកម្ពុជាយើងមាន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុចំនួន ៣៣ រួមជាមួយនឹងប្រតិបត្តិការឥណទានជនបទចំនួន ២៤ និងធនាគារពាណិជ្ជកម្មអេស៊ីលីដា ហើយក៏មានអ្នកចំណូលថ្មីមួយចំនួនបាន ប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ពិសេសក្នុងតំបន់សំខាន់ៗមួយចំនួន ដែលម៉ាកស៊ីម៉ាកំពុងប្រតិបត្តិការ។ ប៉ុន្តែ នៅក្នុងបរិយាកាសប្រកួតប្រជែងគ្នានេះ គ្រឹះស្ថានម៉ាកស៊ីម៉ាបានរក្សាអត្រាការប្រាក់សម្រាប់អតិថិជនរបស់ខ្លួនចន្លោះពី ១,៩% ទៅ ២,៨% ក្នុងមួយខែ។ ចំណាយប្រតិបត្តិការរបស់ម៉ាកស៊ីម៉ាបានប្រសើរឡើងពី ១៧,២% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ១៦,២% នៅក្នុងឆ្នាំ២០១១។

គុណប្រយោជន៍នៃការប្រកួតប្រជែង របស់គ្រឹះស្ថានម៉ាកស៊ីម៉ានៅតែរក្សាបាននូវកេរ្តិ៍ឈ្មោះ តាមរយៈសេវាកម្មរហ័ស ផលិតផលឥណទានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងមានបណ្តាញប្រតិបត្តិការនៅជិតអតិថិជន ដោយអនុវត្តនូវយុទ្ធសាស្ត្របង្កើតការិយាល័យតំណាងឲ្យបានច្រើន នៅជិតលំដាប់រដ្ឋរបស់អតិថិជនក្នុងតំបន់ដែលគ្រឹះស្ថានម៉ាកស៊ីម៉ាកំពុងប្រតិបត្តិការ។ ម៉ាកស៊ីម៉ា បានខិតខំកែលម្អផលិតផលឥណទានរបស់ខ្លួន ពង្រឹងតំបន់ប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាបំរើអតិថិជនឱ្យបានទាន់ពេលវេលា និងច្រើនបន្ថែមទៀត។ នៅក្នុងឆ្នាំ២០១១ ម៉ាកស៊ីម៉ា បានបើកការិយាល័យតំណាង ១កន្លែង ស្ថិតនៅក្នុងស្រុកតាខ្មៅ ដែលបង្កលក្ខណៈងាយស្រួលដល់ អតិថិជនតំបន់នោះមកបង់ប្រាក់បានទាន់ពេល និងឆាប់រហ័ស ព្រមទាំងទទួលបាននូវការបញ្ចុះអត្រាការប្រាក់ពិសេស សំរាប់អតិថិជនមកបង់ប្រាក់នៅការិយាល័យតំណាងនោះ។ ម៉ាកស៊ីម៉ា បានបង្កើតផលិតផលឥណទាន (Credit line and constant amortization) ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការយកទុនទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងមានប្រសិទ្ធភាព។

ចំពោះសកម្មភាពសេវាកម្មហិរញ្ញវត្ថុនៅក្នុងឆ្នាំនេះ ម៉ាកស៊ីម៉ា នៅតែបន្តផ្តល់ប្រាក់កម្ចីជាឯកត្តជន ប្រាក់កម្ចីជាក្រុម ប្រាក់កម្ចីសម្រាប់ អាជីវកម្មខ្នាតតូច និងមធ្យម និងប្រាក់កម្ចីសម្រាប់កសិកម្មតាមរដូវកាល ដែលមានរយៈពេល ៦ខែ ១២ខែ និង ២០ខែ។ ការផ្តល់ឥណទាន ទាំងនេះ គឺចាំបាច់ត្រូវពឹងផ្អែកជាសំខាន់ទៅលើចំណូលនៃសមាជិកគ្រួសារម្នាក់ៗ តម្លៃអចលនទ្រព្យសរុបនៅក្នុងសកម្មភាពអាជីវកម្ម និង ចំនួនបុគ្គលិកសរុបនៅក្នុងដំណើរការអាជីវកម្ម។ នៅក្នុងឆ្នាំ២០១១ យើងឃើញថា ការផ្តល់ប្រាក់កម្ចីដល់ឥណទានខ្នាតតូច និងមធ្យម មាន សកម្មភាពកាន់តែច្រើនបើប្រៀបធៀបឆ្នាំ២០១០ គឺបានកើនឡើងដល់ចំនួន ៥៦,៤% ចំណែកឥណទានជាឯកត្តជនក៏បានកើនឡើងខ្លាំង រហូតដល់ ៤០,៩៥%។

យើងបានធ្វើសហប្រតិបត្តិការរួមជាមួយបណ្តាផ្នែកនានាក្នុងគ្រឹះស្ថានទាំងមូល ដើម្បីចុះផ្សព្វផ្សាយគោលនយោបាយកំរៃការប្រាក់ ផលិតផលនានាដែលយើងមាន គោលការណ៍សំខាន់ៗតម្រូវ ដើម្បីទទួលបានប្រាក់កម្ចីពីម៉ាកស៊ីម៉ា និងបានធ្វើការទំនាក់ទំនងយ៉ាងល្អជាមួយ អាជ្ញាធរ ភូមិ ឃុំ។ យើងតែងតែធ្វើការផ្សព្វផ្សាយនានាតាមរូបភាពរៀបចំជាក្រុមចុះទៅតាមបណ្តាតំបន់ប្រតិបត្តិការ ជាពិសេសនៅចុងសប្តាហ៍ ផ្នែកគណនេយ្យ ផ្នែកឥណទាន រួមទាំងបុគ្គលិក ដែលធ្វើការនៅក្នុងការិយាល័យ ចុះទៅតាមតំបន់ប្រតិបត្តិការចែកប័ណ្ណព័ត៌មាន និងធ្វើការ ពន្យល់ពីគោលការណ៍ផ្សេងៗ ផលិតផល លក្ខខណ្ឌផ្សេងៗ ព្រមទាំងឆ្លើយនូវសំណួរ និងចម្ងល់នានាដែលប្រជាជនមាន។ ក្រៅពីនោះមន្ត្រី ឥណទានប្រចាំតំបន់ក៏ចុះធ្វើការផ្សព្វផ្សាយជាប្រចាំផងដែរ។

នៅក្នុងឆ្នាំ២០១១ កម្មវិធីតាមដានឥណទានមួយ ត្រូវបានបង្កើតឡើង និងបានដាក់ឱ្យដំណើរការនាដើមឆ្នាំ២០១២។ ទោះបីកម្មវិធី នេះមិនទាន់គ្រប់គ្រាន់តាមស្តង់ដារអន្តរជាតិ តែវាមានសុវត្ថិភាពគួរសម និងមានសមត្ថភាពអាចគ្រប់គ្រងសកម្មភាពឥណទានទាំងមូលក្នុង គ្រឹះស្ថានបាន។ បច្ចុប្បន្ន ការថែរក្សា ការជួសជុល ការរៀបចំឡើង និងការងារផ្សេងៗ ដែលពាក់ព័ន្ធនឹងព័ត៌មានវិទ្យា បាន និងកំពុងដំណើរការ ដោយរលូន។ លើសពីនេះ យើងត្រៀមលក្ខណៈបានល្អប្រសើរក្នុងការបញ្ជូនទិន្នន័យ និងការងារបច្ចេកទេសនានា ព្រមទាំងបានបញ្ជូនទិន្នន័យ ទៅការិយាល័យចែករំលែកព័ត៌មានឥណទាន (CBC) ទាន់ពេលវេលា។ ទន្ទឹមនឹងនេះ យើងបានកែលំអរទំរង់បែបបទឥណទាន តាមប្រព័ន្ធកុំ ព្យូទ័រមានភាពសុក្រិត ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាញយកព័ត៌មានសំរាប់ផ្នែកគ្រប់គ្រង និងវិភាគទិន្នន័យ។

គិតត្រឹមដំណាច់ឆ្នាំ២០១១ ម៉ាកស៊ីម៉ាមានបុគ្គលិកសរុប រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ ដែលបានបំរើការងារនៅម៉ាកស៊ីម៉ា មាន ចំនួន ៦៥នាក់ ហើយក្នុងនោះបុគ្គលិកជាស្ត្រីមានចំនួន ១៧នាក់ និងបុគ្គលិកបុរសមានចំនួន ៤៨នាក់។ ឈរលើគោលការណ៍សន្សំសំចៃ និង ធានាគុណភាពការងារព្រមទាំងអនុវត្តប្រព័ន្ធ (Back up) បុគ្គលិកដែលត្រូវជ្រើសរើសមកបំរើការងារនៅម៉ាកស៊ីម៉ា ត្រូវឆ្លងកាត់ការបំពេញការងារ ដោយស្ម័គ្រចិត្តជាមុនសិន។ នៅក្នុងឆ្នាំ២០១១ បុគ្គលិកស្ម័គ្រចិត្តដែលត្រូវបានគ្រឹះស្ថានម៉ាកស៊ីម៉ាជ្រើសរើសឱ្យមកបំពេញការងារមានចំនួន ១៣ នាក់ ដែលសុទ្ធតែជាមន្ត្រីឥណទាន ជាមួយនឹងការលាយបំប្រួលបុគ្គលិកពេញសិទ្ធិចំនួន ៧ នាក់ ស្មើនឹង ១១,៧៦% Staff Turn Over ។ ប៉ុន្តែ គ្រឹះស្ថានម៉ាកស៊ីម៉ានៅតែ ដំណើរការបានដោយរលូន ព្រោះការងារមួយចំនួនត្រូវបំពេញដោយបុគ្គលិកស្ម័គ្រចិត្ត។ នៅក្នុងឆ្នាំ ២០១១ យើងបានបណ្តុះបណ្តាលខាងក្នុង និងការបណ្តុះបណ្តាលខាងក្រៅចំនួន ៩វគ្គ ដែលមាននិយោជិតចូលរួមសរុបចំនួន ៤៥នាក់។

ដោយផ្អែកលើបទពិសោធន៍រួមរបស់គណៈគ្រប់គ្រង ក៏ដូចជាក្រុមប្រឹក្សាភិបាល ដែលបានរៀនសូត្រ និងសំរេចខ្លួនទៅនឹងកាលៈ ទេសៈ ការផ្លាស់ប្តូរ និងការវិវត្តន៍នៃស្ថានភាពអាជីវកម្មរបស់គ្រឹះស្ថាន ជាពិសេសការវិវត្តន៍បរិយាកាសវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ម៉ាកស៊ីម៉ា បានផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជនយ៉ាងល្អប្រសើរ។ ជោគជ័យទាំងនេះ គឺដោយមានការចូលរួមដ៏សកម្មពីអ្នកពាក់ព័ន្ធទាំងអស់ ដែលគឺ ជាកម្លាំងចលកម្មយ៉ាងសំខាន់ក្នុងការចូលរួមចំណែក និងធ្វើឱ្យម៉ាកស៊ីម៉ា ទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួនជាបន្តបន្ទាប់រហូត មក និងបន្តប្តេជ្ញាចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនបទ។

គណៈគ្រប់គ្រងបានស្នើសុំ ទៅក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តកែសម្រួលនូវគោលដៅយុទ្ធសាស្ត្រយុទ្ធសាស្ត្រជាអាទិភាព និង ទិសដៅអាទិភាព សម្រាប់ដំណើរការនៅក្នុងឆ្នាំ ២០១២ ក៏ដូចជាបណ្តាឆ្នាំខាងមុខ ដើម្បីឱ្យសមស្របតាមកិច្ចដំណើរការអាជីវកម្មជាក់ ស្តែង ជាពិសេសបង្កើតនាយកដ្ឋានទីផ្សារនៅក្នុងឆ្នាំ ២០១២ នេះ។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមសំដែងនូវការរីកចម្រើន និងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អតិថិជនទាំងអស់ ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ទីប្រឹក្សា អ្នកស្ម័គ្រចិត្ត ជាពិសេសសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានគ្រប់គ្រង និងគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យបន្តរីកចម្រើនបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងពេលវេលាដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្លាក់ចុះនាពេលកន្លងមក។ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និង អំណរគុណដ៏ជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងជាន់ខ្ពស់ ដែលបានផ្តល់នូវបទពិសោធន៍អាជីវកម្ម ផ្តល់នូវភាពជាអ្នកដឹកនាំ និង ពាំនាំមកជាមួយនូវការរួមបញ្ចូលគ្នា ទាំងកម្រិតជំនាញគ្រប់គ្រង និង ជំនាញហិរញ្ញវត្ថុដល់គ្រឹះស្ថានម៉ាកស៊ីម៉ា។ ការចូលរួមដ៏សកម្ម និងការគាំទ្រទាំងនេះ គឺជាកម្លាំងចលកម្មយ៉ាងសំខាន់ក្នុងការចូលរួមចំណែក និងធ្វើឲ្យម៉ាកស៊ីម៉ាទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមក ក៏ដូចជាជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជាកាន់តែប្រសើរផងដែរ។ ខ្ញុំសូមឲ្យអ្នកទាំងនោះប្តេជ្ញាបន្តនូវវប្បធម៌ដ៏ល្អនេះជាបន្តទៀត។ ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះអ្នកទាំងអស់គ្នា នៅក្នុងឆ្នាំថ្មីនេះ និងសូមឲ្យទទួលបានជោគជ័យគ្រប់ការងារ។




**អ៊ឹង គឹមសេង**  
អគ្គនាយក

### ៣. ប្រវត្តិសង្ខេប

គ្រឹះស្ថាន ម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅខែមិនាឆ្នាំ២០០០ ដោយការចូលរួមពីមិត្តភក្តិមួយក្រុមដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមប្រតិបត្តិការផ្តល់ឥណទានដំបូងនៅឃុំកោះដាច់ ក្នុងខេត្តកណ្តាល។ នៅក្នុង ខែធ្នូ ឆ្នាំ២០០១ ម៉ាកស៊ីម៉ាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា អង្គការម៉ាកស៊ីម៉ាដើម្បីអភិវឌ្ឍគ្រួសារ ហើយបានពង្រីក សកម្មភាពផ្តល់ឥណទាននៅតាមបណ្តាកូមិ-ឃុំ និងស្រុកផ្សេងៗទៀតនៃខេត្តកណ្តាល។ នៅខែឧសភាឆ្នាំ២០០២ម៉ាកស៊ីម៉ា បានចុះបញ្ជី និងទទួលបានវិញ្ញាបនប័ត្រជាប្រតិបត្តិករឥណទានជនបទ។ នៅក្នុងខែសីហា ឆ្នាំ២០០៥ ម៉ាកស៊ីម៉ាបានចុះបញ្ជី និងទទួលបាន អាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះជាផ្លូវការថា គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ។ នៅក្នុងខែមិថុនា ឆ្នាំ២០០៨ ម៉ាកស៊ីម៉ាទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា។ នៅ ខែមករា ឆ្នាំ២០១២ គ្រឹះស្ថានម៉ាកស៊ីម៉ា បានបម្លែងខ្លួនពីគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកំរិត ទៅជាគ្រឹះស្ថានមហាជនទទួលខុសត្រូវ មានកំរិត។

- ២០០០ ម៉ាកស៊ីម៉ាត្រូវបានបង្កើតឡើង ហើយចាប់ផ្តើមផ្តល់ឥណទានដំបូងនៅថ្ងៃទី ០១ មិថុនា ឆ្នាំ២០០០ នៅ ក្នុងឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល
- ២០០១ ម៉ាកស៊ីម៉ាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា **អង្គការម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍគ្រួសារ**
- ២០០២ ម៉ាកស៊ីម៉ាបានចុះបញ្ជី និងទទួលបានវិញ្ញាបនប័ត្រជាប្រតិបត្តិករឥណទានជនបទ
- ២០០៥ ម៉ាកស៊ីម៉ាបានចុះបញ្ជីជាក្រុមហ៊ុន និង ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះថា **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ**
- ២០០៦ ម៉ាកស៊ីម៉ា បានបង្កើតឲ្យមានកញ្ចប់អត្ថប្រយោជន៍សម្រាប់បុគ្គលិក រួមមានបុគ្គលិកជាម្ចាស់ភាគហ៊ុន មានតំណាងនៅក្នុងក្រុមប្រឹក្សាភិបាលម៉ាកស៊ីម៉ា។ Staff Providend Fund, Health & Injury Insurance ក៏ត្រូវបានបង្កើតឡើងផងដែរ
- ២០០៧ ម៉ាកស៊ីម៉ាបានបង្កើនដើមទុនចុះបញ្ជី ទទួលភាគទុនក្នុងស្រុកថ្មីមួយរូប និងទទួលបានប្រាក់កម្ចីគ្មាន ការប្រាក់ពីអង្គការ Kiva Microfund ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក
- ២០០៨ ម៉ាកស៊ីម៉ាទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍ ពីធនាគារជាតិនៃកម្ពុជា និងបានបើកសាខាប្រតិបត្តិការទី២ នៅស្រុកត្បែងស្វាយ ខេត្តកណ្តាល
- ២០០៩ ម៉ាកស៊ីម៉ា ទទួលបានវិញ្ញាបនប័ត្រតម្លាភាពលើការគណនាអត្រាការប្រាក់ ចំពោះអតិថិជនពីអង្គការ Microfinance Transparency Organization និងទទួលបានវង្វាន់ស្តីពីសន្ទស្សន៍សង្គមពីអង្គការ CGAP និងបានបើកការិយាល័យទំនាក់ទំនងប្រតិបត្តិការទី១ នៅឃុំឧកញ៉ាតី ខេត្តកណ្តាល
- ២០១២ ម៉ាកស៊ីម៉ា បានបម្លែងខ្លួន ពីគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកំរិត ទៅជាគ្រឹះស្ថានមហាជនទទួលខុស ត្រូវមានកំរិត ដែលមានឈ្មោះថា **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី**

# ៤. អង្គការលេខរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា



## អភិបាលកិច្ច

គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ដឹកនាំដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ពោលគឺការបែងចែកការទទួលខុសត្រូវច្បាស់លាស់ រវាងក្រុមប្រឹក្សាភិបាល ដែលទទួលខុសត្រូវរួមចំពោះភាគទុនិក និងគណៈគ្រប់គ្រងជាន់ខ្ពស់។ ក្រុមប្រឹក្សាភិបាលដឹកនាំដោយប្រធាន ដោយឡែកគណៈគ្រប់គ្រងត្រូវដឹកនាំដោយអគ្គនាយក និងទទួលខុសត្រូវលើការគ្រប់គ្រង ដឹកនាំការងារប្រចាំថ្ងៃ ត្រួតពិនិត្យមើលលើរាល់កិច្ចការអាជីវកម្មឲ្យទទួលបានជោគជ័យទាំងការប្រកួតប្រជែង និងរកប្រាក់ចំណេញជូនដល់ក្រុមហ៊ុន។

គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើងដើម្បីជួយក្រុមប្រឹក្សាភិបាល ក្នុងការតាក់តែងគោលនយោបាយ និងនីតិវិធីនានា តាមដានត្រួតពិនិត្យមើល និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល ក៏ដូចជាការទទួលខុសត្រូវលើសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងការអនុវត្តន៍ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធិភាព។

នៅក្នុងឆ្នាំសារពើពន្ធ២០១១ ថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ម៉ាកស៊ីម៉ា រួមមានអគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នា នោះ ម៉ាកស៊ីម៉ាមានមន្ត្រីដឹកនាំថ្នាក់កណ្តាលជាសេនាធិការ រួមមាននាយកធនធានមនុស្ស នាយកឥណទាន នាយករងឥណទានរង ប្រធានគណនេយ្យ នាយករងម៉ាយីតទីង នាយកសាខា និងសវករត្រួតពិនិត្យផ្ទៃក្នុង។

## តារាងទូទៅ

១.	អន ប៊ុនហាក់	២៧.០០០ ហ៊ុន	៣៣,៧៥%
២.	ស្រេង ស៊ីវឆេង	២៦.០០០ ហ៊ុន	៣២,៥០%
៣.	អ៊ឹង គឹមសេង	១៥.០០០ ហ៊ុន	១៨,៧៥%
៤.	ជេត ច័ន្ទប្រសើរ	៥.០០០ ហ៊ុន	៦,២៥%
៥.	ប៉ា ប៊ុណ្ណារិទ្ធី	៤.៣៣០ ហ៊ុន	៥,៤១%
៦.	បុគ្គលិកម៉ាកស៊ីម៉ា	១.៦៧០ ហ៊ុន	២,០៩%
៧.	ប៊ុយ ស៊ីវណ្ណថា	១.០០០ ហ៊ុន	១,២៥%

# ក្រុមប្រឹក្សាភិបាល



លោកបណ្ឌិត អន ប៊ុនហាក់ បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០០ និង បានបំពេញមុខងារជាអនុប្រធានក្រុមប្រឹក្សាភិបាល រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីការកែសម្រួលអភិបាលកិច្ចរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា លោកបណ្ឌិត ត្រូវ បានតែងតាំងឲ្យបំពេញមុខងារជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់បច្ចុប្បន្ន។ លោកបណ្ឌិត ប៊ុនហាក់ ធ្លាប់បានបម្រើការងារជានាយកហិរញ្ញវត្ថុ នៅធនាគារសន្តិភាពពាណិជ្ជ Pacific Commercial Bank ពីឆ្នាំ១៩៩៥-២០០០។

លោកបណ្ឌិត ប៊ុនហាក់ ទទួលបានសញ្ញាប័ត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ Preston University នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩។ លោកបណ្ឌិត ប៊ុនហាក់ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកធនាគារនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យនំរតុន ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ Ateneo De Zambuaaga ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០០៣។ នៅក្នុងឆ្នាំ១៩៩៥ លោកបណ្ឌិត ប៊ុនហាក់ បានទទួលបរិញ្ញាប័ត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា។



លោកបណ្ឌិត គឹមសេង បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០០០ បានបំពេញមុខងារជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីការកែសម្រួលអភិបាលកិច្ចរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា លោកបណ្ឌិត ត្រូវបានតែងតាំងឲ្យបំពេញមុខងារជាអគ្គនាយករហូតដល់បច្ចុប្បន្ន។ លោកបណ្ឌិត ធ្លាប់បានបម្រើការងារជាមន្ត្រីរាជការពីឆ្នាំ១៩៩៥-២០០២។ លោកបណ្ឌិត គឹមសេង ត្រូវបានតែងតាំងជាទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជានៅក្នុងខែកុម្ភៈ ឆ្នាំ២០០៦ ហើយបាន និងកំពុងបម្រើ ការងាររហូតដល់បច្ចុប្បន្ន។

លោកបណ្ឌិត គឹមសេង ទទួលបានសញ្ញាប័ត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Preston University នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៥។ នៅក្នុងឆ្នាំ២០០១ លោកបណ្ឌិត គឹមសេង បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលីដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ Victoria University of Technology ហើយបានទទួលសញ្ញាប័ត្រអនុបណ្ឌិតគ្រប់គ្រងធុរកិច្ច (MBA) នៅក្នុងឆ្នាំ២០០៣។ នៅក្នុងឆ្នាំ១៩៩៥ លោក គឹមសេង បានទទួលបរិញ្ញាប័ត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា។



លោក ប៉ា ប៊ុណ្ណារិទ្ធី បានចូលរួមជាមួយក្រុមហ៊ុនម៉ាកស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ២០០០។ លោក ប៊ុណ្ណារិទ្ធី បានបំរើការងារជានាយកប្រតិបត្តិការរបស់ម៉ាកស៊ីម៉ាតាំងពីឆ្នាំ២០០០ រហូតដល់ចុង ឆ្នាំ២០០៩ មុនពេលត្រូវបានតែងតាំងឲ្យបំពេញមុខងារជាអគ្គនាយករង នៅក្នុងឆ្នាំ២០០៩ ហើយ បានបំរើមុខងារនេះរហូតដល់បច្ចុប្បន្ន។ ពីឆ្នាំ១៩៨០-១៩៩៥ លោក ប៊ុណ្ណារិទ្ធី បានបំរើការងារជាអនុប្រធានការិយាល័យឥណទាននៃធនាគារជាតិនៃកម្ពុជានៅខេត្តកំពត។ ពីឆ្នាំ១៩៩៥-១៩៩៨ លោក ប៊ុណ្ណារិទ្ធី បានបំរើការងារជាប្រធានគណនេយ្យនៅធនាគារសន្តិភាពពាណិជ្ជ Pacific Commercial Bank។ ពីឆ្នាំ១៩៩៨-២០០០ លោក ប៊ុណ្ណារិទ្ធី បានបំរើការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅអង្គការ LWS នៅខេត្តកំពង់ស្ពឺ។

លោក ប៊ុណ្ណារិទ្ធី ទទួលបានបរិញ្ញាប័ត្រគណនេយ្យ-ហិរញ្ញវត្ថុ និងធនាគារនៅក្នុងឆ្នាំ១៩៨៦ នៅក្នុងប្រទេសកម្ពុជា។



លោកស្រី ស្រេង ស៊ីវឆេង បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០០០។ បច្ចុប្បន្ន លោកស្រី ស៊ីវឆេង បំពេញមុខងារជានាយិកាប្រតិបត្តិហិរញ្ញវត្ថុ បន្ទាប់ពីបានបំរើការងារជានាយិកាប្រតិបត្តិ អស់រយៈពេលពេញ ១ ឆ្នាំ ២០១០។ លោកស្រី ស៊ីវឆេង ធ្លាប់បានបម្រើការងារជាប្រធានផ្នែកផ្ទេរប្រាក់នៅធនាគារ សន្តិភាពពាណិជ្ជ Pacific Commercial Bank ពីឆ្នាំ១៩៩៥-២០០០។

នៅឆ្នាំ២០០១ អ្នកស្រី ស្រេង ស៊ីវឆេង ទទួលបានបរិញ្ញាប័ត្រពាណិជ្ជសាស្ត្រផ្នែកគ្រប់គ្រងពីវិទ្យាស្ថានជាតិគ្រប់ គ្រង។



លោក ជេត ច័ន្ទប្រសើរ បានចូលរួមជាមួយម៉ាកស៊ីម៉ានៅក្នុងខែធ្នូ ឆ្នាំ២០០០។ បច្ចុប្បន្ន លោក ប្រសើរ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការសវនកម្ម របស់គ្រឹះស្ថានម៉ាកស៊ីម៉ា។

បច្ចុប្បន្ន លោក ប្រសើរ ជាបេក្ខជនអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងច្បាប់ នៅសកលវិទ្យាល័យបៀល ប្រាយ។ នៅក្នុងឆ្នាំ១៩៩៥ លោក ប្រសើរ ទទួលបានបរិញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម ពីមហាវិទ្យាល័យ ពាណិជ្ជសាស្ត្រ នៅកម្ពុជា។



# គណៈគ្រប់គ្រងជាន់ខ្ពស់

មុខងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់ គឺដឹកនាំដំណើរការអាជីវកម្មប្រចាំថ្ងៃ ឲ្យទទួលបានជោគជ័យទាំងការប្រកួតប្រជែង និងរកប្រាក់ចំណេញជូនដល់ក្រុមហ៊ុន។ នៅក្នុងឆ្នាំសារពើពន្ធរ២០១១គណៈគ្រប់គ្រងជាន់ខ្ពស់របស់ម៉ាកស៊ីម៉ា រួមមានអគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះម៉ាកស៊ីម៉ាមានមន្ត្រីដឹកនាំថ្នាក់កណ្តាលជាសេនាធិការ រួមមាននាយកធនធានមនុស្ស នាយកឥណទាន នាយករងឥណទានរង ប្រធានគណនេយ្យ នាយករងម៉ាយីតទីង នាយកសាខា និងសវករត្រួតពិនិត្យផ្ទៃក្នុង។



បណ្ឌិត **អ៊ូង គីមសេង**  
អគ្គនាយក



បណ្ឌិត **ម៉ា ម៉ុន្និនិធី**  
អគ្គនាយករង



លោកស្រី **ល្វេង ស៊ីចឆេង**  
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

# ៥- ផលិតផលឥណទាន និងប្រភេទឥណទាន

## ផលិតផលឥណទាន

ម៉ាកស៊ីម៉ាផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានប្រាក់ចំណូលទាប ហើយត្រូវការទុនយកមក ពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី។ នៅក្នុងឆ្នាំ២០១១ នេះ ម៉ាកស៊ីម៉ានៅតែបន្តផ្តល់ប្រាក់កម្ចីជាឯកត្តជន ប្រាក់កម្ចីជាក្រុម ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងប្រាក់កម្ចីសម្រាប់ផលិតកម្មកសិកម្មតាមរដូវកាល ដែលមានរយៈពេល ៦ខែ ១២ខែ និង ២០ខែ។ ទំហំប្រាក់កម្ចីផ្តល់ជូនអតិថិជនមានចំនួនចាប់ពី ៥០ដុល្លារអាមេរិក រហូតដល់ចំនួន ២៧.០០០ដុល្លារអាមេរិក ហើយអត្រាការប្រាក់ គិត ចន្លោះពី ១.៩% ដល់ចំនួន ២.៨% ក្នុង ១ខែ។ ម៉ាកស៊ីម៉ា បានបង្កើតផលិតផលឥណទាន (Credit line and constant amortization) ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការយកទុនទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ ម៉ាកស៊ីម៉ានឹងបង្កើតផលិតផលច្រើនប្រភេទបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន។

### ១- ឥណទានលក្ខណៈឯកត្តជន

អនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម:

- ◆ រយៈពេលខ្លីមាន ១២ខែ និង ២០ខែ ចំនួនទឹកប្រាក់ខ្ចីចាប់ពី ៥០-១.៤៥០ដុល្លារអាមេរិក និង មានអត្រាការប្រាក់ ២.៤% ដល់ ២.៨% ក្នុង ១ខែ
- ◆ ទូទាត់សងមកម៉ាកស៊ីម៉ាវិញរៀងរាល់ខែទាំងដើម និងការប្រាក់ ហើយឥណទានរយៈពេល ១២ខែ នឹងត្រូវទទួលបានរយៈពេលអនុគ្រោះបង់តែការប្រាក់ ៣ខែ
- ◆ អតិថិជនត្រូវមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ម៉ាកស៊ីម៉ា និង មានសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- ◆ មានអាយុចាប់ពី ១៨-៦០ឆ្នាំ
- ◆ ត្រូវយល់ព្រមខ្លីទាំងពីរនាក់ប្តី-ប្រពន្ធ ឬម្តាយ-ឪពុក និងកូនប្រុស ឬកូនស្រី
- ◆ ត្រូវមានមុខរបរស្របច្បាប់ ឬមានផែនការបង្កើនមុខរបរថ្មីច្បាស់លាស់ ដែលបង្ហាញថាមានសមត្ថភាពសងមកវិញទាំងដើមទាំងការ
- ◆ គ្រួសារដែលខ្ចីប្រាក់ត្រូវមានវត្ថុដាក់តំកល់នៅម៉ាកស៊ីម៉ា ដូចជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី - បង្គាន់ដៃកាន់កាប់ដី (ករណីគ្មានប្លង់ដី) ឬលិខិតបញ្ជាក់អចលនទ្រព្យពីអាជ្ញាធរមាន សមត្ថកិច្ច

**២- ឥណទានចុងក្រុម**

អនុវត្តដូចលក្ខខណ្ឌឥណទានឯកត្តជន តែបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ ចំនួនទឹកប្រាក់ឱ្យខ្ចីចាប់ពី ៥០-៩៥០ដុល្លារ និងមានអត្រាការប្រាក់ ២.៤% ដល់ ២.៨% ក្នុង ១ខែ
- ◆ ត្រូវចងក្រងជាប្រកបចាប់ ២-១០នាក់ និងជ្រើសរើសសមាជិកៗរួមធ្វើជាប្រធានក្រុម
- ◆ សមាជិកនៅក្នុងក្រុមម្នាក់តំណាងឱ្យមួយគ្រួសារ តែត្រូវយល់ព្រមខ្ចីទាំងពីរនាក់ប្តី-ប្រពន្ធ ឬម្តាយ -ឪពុក និងកូនប្រុស-ស្រី
- ◆ សមាជិកម្នាក់ៗមានកាតព្វកិច្ចសងបំណុលជំនួសសមាជិកដែលមិនបានសងមកម៉ាកស៊ីម៉ា
- ◆ សមាជិកម្នាក់នៅក្នុងក្រុមត្រូវមានវត្តដាក់តំកល់នៅម៉ាកស៊ីម៉ា ដូចជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី-បង្កាន់ដៃកាន់កាប់ដី (ករណីគ្មានប្លង់) ឬលិខិតបញ្ជាក់អចលនទ្រព្យពីអាជ្ញាធរមានសមត្ថកិច្ច
- ◆ ប្រសិនបើសមាជិកម្នាក់ៗនៅក្នុងក្រុមខ្ចីប្រាក់មិនលើសពីចំនួន ១០០ដុល្លារ នោះម៉ាកស៊ីម៉ាមិនតំរូវឱ្យដាក់វត្ថុបញ្ចាំឡើយ

**៣- ឥណទានសហគ្រាសខ្នាតតូច-មធ្យម**

ម៉ាកស៊ីម៉ាផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច-មធ្យម ដែលអតិថិជនមានផែនការច្បាស់លាស់ក្នុងការពង្រីកមុខរបរ និងមានសមត្ថភាពប្រើប្រាស់ទុន។ អនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន ហើយបន្ថែម នូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម

- ◆ ចំនួនទឹកប្រាក់ឱ្យខ្ចីចាប់ពី ១.៥០០-២៧.០០០ ដុល្លារ អត្រាការប្រាក់ ១.៩%-២.៤% ក្នុង១ខែ

**៤- ឥណទានរដូវកាល**

ម៉ាកស៊ីម៉ាផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលត្រូវការទុនយកមកប្រកបរបរកសិកម្ម និងអនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ រយៈពេលខ្ចីមាន ១២ខែ ចំនួនទឹកប្រាក់ឱ្យខ្ចីមិនលើសពី ៣.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ១.៩%-២.៨% ក្នុង១ខែ
- ◆ ទូទាត់សងការប្រាក់មកម៉ាកស៊ីម៉ានៅរៀងរាល់ខែ ចំណែកប្រាក់ដើមនឹងត្រូវសងត្រឡប់វិញនៅចុងបញ្ចប់នៃកិច្ចសន្យា ឬ ក្នុងកំឡុងនៃកិច្ចសន្យា

**៥- ឥណទាន Credit Line**

ម៉ាកស៊ីម៉ាផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលត្រូវការទុនយកទៅប្រើប្រាស់សារឡើងវិញសម្រាប់រយៈពេល បីដង ជាប់ៗគ្នា និងអនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន និងបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ រយៈពេលខ្ចីមាន ១២ខែ និង ២៤ខែ ចំនួនទឹកប្រាក់ឱ្យខ្ចីមិនលើសពី ៥០-៧.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ១.៩%-២.៨% ក្នុង១ខែ

**៦- ឥណទាន Constant Amortization**

ម៉ាកស៊ីម៉ាផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលត្រូវការទុនយកទៅប្រើប្រាស់ និងបង់សងត្រឡប់មកវិញទាំងដើមទាំងការប្រាក់តាមចំនួនថេរ និងគណនាអត្រាការប្រាក់ថយចុះ និងអនុវត្តដូចលក្ខខណ្ឌ ឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ រយៈពេលខ្ចីមាន ១២ខែ និង ៣០ខែ ចំនួនទឹកប្រាក់ឱ្យខ្ចីមិនលើសពី ៥០-២៧.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ១.៩%-២.៨% ក្នុង១ខែ

# ប្រភេទគំនន្ត

ម៉ាកស៊ីម៉ាផ្តល់ប្រាក់ឱ្យប្រជាពលរដ្ឋខ្ចីតាមមុខសញ្ញា: កសិកម្ម លក់ដូរទូទៅ សេវាកម្ម ដឹកជញ្ជូន និងអាជីវកម្មគ្រួសារ ព្រមទាំងមុខរបរផ្សេងៗមួយចំនួនទៀត។

- ◆ កសិកម្ម
  - កាដាំដុះ                    ដាំផ្កា ដាំបន្លែ ដំណាំហូបផ្លែ ពូជ ជី...
  - ចិញ្ចឹមសត្វ                   ចិញ្ចឹមសត្វយកសាច់ ចំណីសត្វ ចាក់ថ្នាំបង្កា...
  - នេសាទ                        ឧបករណ៍នេសាទ ប្រេង និងទូក...
- ◆ ពាណិជ្ជកម្ម                   រួមមានម៉ៅចំការ ការដោះដូរទំនិញដុំ-រាយ និងកែច្នៃ
- ◆ សេវាកម្ម                        សកម្មភាពបោកខោអាវ កាត់សក់ សេវាជួលទូស័ព្ទ ជួសជុលម៉ូតូ  
តបណ្តាញទឹកស្អាត បញ្ជូលអាគុយ...
- ◆ ដឹកជញ្ជូន                       ម៉ូតូឌុប រ៉ឺម៉ក រថយន្តតាក់ស៊ី...
- ◆ អាជីវកម្មគ្រួសារ                តំបាញ និងការលក់ដូរតូចតាច
- ◆ ប្រើប្រាស់                       ជួសជុលផ្ទះ ការសិក្សា សំរាប់ប្រើប្រាស់ផ្សេងៗ
- ◆ មុខរបរផ្សេងៗ                គ្រប់សកម្មភាពអាជីវកម្មតូចតាចនៅតាមជនបទ

៦- មណ្ឌលប្រតិបត្តិការ



## ៧- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុ បន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុនម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុ (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១១។

### ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ចំណាត់

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៥ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ Co 7897/05P នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០៥ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត។

### សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ និង ការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។

### លទ្ធផលនៃប្រតិបត្តិការ និង លាភការ

លទ្ធផលនៃប្រតិបត្តិការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១១ ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផលនៅទំព័រទី១០។

ក្រុមប្រឹក្សាភិបាលបានសម្រេចប្រកាសលាភការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១១ នេះជាសាច់ប្រាក់ចំនួន ១៣៥.១៧១ ដុល្លារអាមេរិក (២០១០: មានចំនួន ៣៨.៥០២) បន្ទាប់ពីការផ្ទេរទឹកប្រាក់ចំនួន៤.៧៨៦ ដុល្លារអាមេរិក (ស្មើនឹង ៥% នៃប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ២០១០) ទៅជាទុនបំរុងនៅក្នុងមូលនិធិម្ចាស់ហ៊ុន។

### ទុនបំរុងលក្ខន្តិកៈ

ក្រុមហ៊ុនមានការបង្កើនចំនួនភាគហ៊ុននិងដើមទុននៅក្នុងឆ្នាំនេះចំនួនពី ៤១០.០០០ ដុល្លារ ទៅ ៨០០.០០០ ដុល្លារ។

### ទុនបំរុង និង សំវិធានធន

គណនីទុនបំរុងនិងសំវិធានធននៅក្នុងឆ្នាំនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ។

### បំណុលជាប់សង្ស័យ និង ពិការភាព

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ ឬការធ្វើសំវិធានធនចំពោះ ឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថាជាឥណទានអាក្រក់ត្រូវបានគេលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើង

មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួននៃបំណុល ដែលលុបចោលឬសំវិធានធនចំពោះបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់ធំដុំជាសារវន្តណាមួយនោះទេ។

**ទ្រព្យសកម្មចរន្ត**

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែល មានមូលដ្ឋានសមរម្យ ដើម្បីធានាថាបណ្តាទ្រព្យសកម្មចរន្តក្រៅពីឥណទានដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាអោយបានស្មើនឹងតម្លៃ កត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះនឹងផ្អែកទៅលើការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែល នឹងធ្វើអោយប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិន ត្រឹមត្រូវធំដុំណាមួយនោះឡើយ។

**វិធីសាស្ត្រនៃការវាយតម្លៃ**

មកដល់ថ្ងៃចេញរបាយការណ៍នេះនឹងផ្អែកទៅលើការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែល បានកើតឡើងដែល ធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យ អកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវឬមិនសមស្របធំដុំណាមួយនោះទេ។

**ផែនទ្រព្យអកម្មនិងទ្រព្យអកម្មផ្សេងៗទៀត**

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

(ក)	ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើង នៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះ បំណុលរបស់បុគ្គលណាមួយឬ
(ខ)	ផែនទ្រព្យអកម្មណាមួយកើតមានឡើង ចំពោះក្រុមហ៊ុនចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្ម ធម្មតារបស់ក្រុមហ៊ុន។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលគឺពុំមានផែនទ្រព្យអកម្មថាភាពឬទ្រព្យអកម្មផ្សេងៗទៀត របស់ក្រុមហ៊ុនត្រូវ បានទាមទារអោយសងឬ អាចនឹងត្រូវទាមទារអោយសងក្នុងរយៈពេល១២ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជី នៃការិយបរិច្ឆេទដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះ ពាល់ធំដុំដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការ បំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់។

**ការផ្លាស់ប្តូរនៃហេតុការណ៍**

មកដល់ថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែក នៅក្នុង របាយការណ៍នេះឬក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលអោយមានតួលេខណាមួយ ដែលបាន បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួន មិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។

**ប្រការមិនធម្មតា**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ពុំមានការប៉ះពាល់ធំដុំដោយប្រការប្រតិបត្តិការជំនួញឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថាពុំមានប្រការកិច្ចការជំនួញឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិន ធម្មតា បានកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទនិងថ្ងៃចេញរបាយការណ៍នេះ ដែលអាច នាំអោយប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍នេះ។

**សមាជិកក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលថ្មីមានសមាជិក ៥នាក់ត្រូវបានបោះឆ្នោតជ្រើសតាំងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ហើយបានតែងតាំងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

ក្រុមប្រឹក្សាភិបាលថ្មីដែលបានបំពេញការិយបរិច្ឆេទនិងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក	អន	ប៊ុនហាក់	នាយកមិនប្រចាំការ,ប្រធានក្រុមប្រឹក្សាភិបាល
លោក	អ៊ុង	គឹមសេង	នាយកប្រចាំការ,អគ្គនាយក
លោកស្រី	ស្រេង	ស៊ីវឆេង	នាយកប្រចាំការ,នាយិកាហិរញ្ញវត្ថុ
លោក	ជេត	ច័ន្ទប្រសើរ	នាយកមិនប្រចាំការ
លោក	ប៉ា	ប៉ុណ្ណារិទ្ធី	នាយកប្រចាំការ,អគ្គនាយករង (តំណាងអោយបុគ្គលិក)

**ភាគហ៊ុនកាន់កាប់ដោយអតិថិជន**

បណ្តាសមាជិកក្រុមប្រឹក្សាភិបាលតំណាងអោយភាគទុនិករបស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទនិងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

ភាគទុនិក	ភាគរយនៃភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុនក្នុងមួយហ៊ុនមានតំលៃ ១០ ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	33.75%	270,000
លោក អ៊ុង គឹមសេង	18.75%	150,000
លោកស្រី ស្រេង ស៊ីវឆេង	32.50%	260,000
លោក ជេត ច័ន្ទប្រសើរ	6.25%	50,000
លោក ប៉ា ប៉ុណ្ណារិទ្ធី (តំណាងអោយបុគ្គលិក)	2.09%	16,700
	<b>93.34%</b>	<b>746,700</b>



**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគីក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុនឬលិខិតបំណុលពីសម្ព័ន្ធក្រុមហ៊ុនឬពីក្រុមហ៊ុនដទៃទៀតទេ។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួលឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុននិងក្រុមប្រឹក្សាភិបាលឬរវាងក្រុមហ៊ុននិងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក, ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជុំវិញ, ដោយឡែកតែប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១១ និងលទ្ធផលនៃដំណើរការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានចែងបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយក្រុមប្រឹក្សាភិបាល:

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្នហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- ខ) គោរពតាមគោលការណ៍គណនេយ្យ និងគោលការណ៍ណែនាំ ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា និងតាមស្តង់ដារគណនេយ្យកម្ពុជាហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធាន មុនៗវិធានថ្មីនេះត្រូវបានបង្ហាញនិងពន្យល់អោយបានច្បាស់លាស់និងកំណត់បរិមាណនៃការប្រែប្រួលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ
- គ) រក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវនិងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មត់ថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត, និង
- ង) ត្រួតពិនិត្យនិងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាពលើកលែងការសំរេចចិត្តនិងចាត់វិធានការដែលមានសារៈសំខាន់ ដែលប៉ះពាល់ដល់ប្រតិបត្តិការនិងដំណើរការក្រុមហ៊ុន, ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថាក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

**សេចក្តីអនុម័តរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិត ពិតប្រាកដជាសារវន្ត ទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ និងលទ្ធផលនៃ ប្រតិបត្តិការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោម ទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ត្រូវបានអនុម័តសម្រេច ដោយ ក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ៖



លោក អន ប៊ុនហាក់  
ប្រធានក្រុមប្រឹក្សាភិបាល  
ថ្ងៃទី ២០ ខែមេសាឆ្នាំ ២០១២

# ៨ - របាយការណ៍របស់សវនករឯករាជ្យ

## ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាលរបស់ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ចំកាត់

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់របស់ក្រុមហ៊ុន ម៉ាក់ស៊ីម៉ាមីក្រូហិរញ្ញវត្ថុចំកាត់ (លំដាប់នេះតទៅហៅកាត់ថា“ក្រុមហ៊ុន”) ដែលមានសារភាពតុល្យការនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ព្រមទាំងគណនីលទ្ធផល របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក របាយការណ៍ចរន្តសាច់ប្រាក់នៃឆ្នាំខាងលើ និង គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗនិងកំណត់សំគាល់ផ្សេងៗទៀត។

### ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនិងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ យោងទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជានិងស្តង់ដារគណនេយ្យកម្ពុជា។ ការទទួលខុសត្រូវនេះរួម បញ្ចូល៖ ការរៀបចំការអនុវត្តនិងការរក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយ ដែលមានសារៈសំខាន់ក្នុងការរៀបចំ និងការ បង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុដែលគ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការ ក្លែងបន្លំប្រកាសកាន់ច្រឡំ) និងការជ្រើសរើស និងអនុវត្តគោលការណ៍គណនេយ្យ ដែលសមរម្យនិងការប៉ាន់ស្មាន គណនេយ្យ ដែលសមស្របទៅតាមកាលៈទេសៈ។

### ការទទួលខុសត្រូវរបស់សវនករឯករាជ្យ

យើងខ្ញុំមានកាតព្វកិច្ចធ្វើការអះអាងបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកទៅលើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា និង តម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។ គោលការណ៍ទាំងនេះតម្រូវអោយយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រមសីលធម៌និងគ្រោងនិងបំពេញការងារសវនកម្ម ដើម្បីទទួលបាននូវការធានាយ៉ាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តទេ។

សវនកម្មរបស់យើងខ្ញុំរួមមានការអនុវត្តនីតិវិធីទាំងឡាយ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងបរិមាណទឹកប្រាក់និងការបង្ហាញព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ នីតិវិធីដែលយើងខ្ញុំបានជ្រើសរើសមានការពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលការវាយតម្លៃលើហានិភ័យ លើភាពខុសឆ្គងជាសារវន្ត នៃ របាយការណ៍ហិរញ្ញវត្ថុដែលអាចកើតចេញពីការក្លែងបន្លំប្រកាសកាន់ច្រឡំ។ ក្នុងការវាយតម្លៃលើហានិភ័យនេះយើងខ្ញុំបាន បានពិនិត្យលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការរៀបចំនិងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដើម្បីគ្រោងនីតិវិធីសវនកម្ម ដែលសមស្របប៉ុន្តែនីតិវិធីសវនកម្មនោះមិនអាចយកមកធ្វើជាមូលដ្ឋានក្នុងការបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។

សវនកម្មរបស់យើងខ្ញុំរួមមានផងដែរនូវការវាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់និងការប៉ាន់ស្មានសំខាន់ៗ ដែលធ្វើឡើងដោយថ្នាក់ដឹកនាំ ព្រមទាំងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំជឿជាក់ថាកសុតាងសវនកម្ម ដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់និងសមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

### មតិរបស់សវនករឯករាជ្យ

យើងខ្ញុំមានមតិថារបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់នេះបង្ហាញយ៉ាងត្រឹមត្រូវពិតប្រាកដនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់លើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនសំរាប់សំរាប់ដំណាច់ឆ្នាំដែលបានកន្លងទៅដោយស្របទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជានិងស្តង់ដារគណនេយ្យកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ត្រូវបានរៀបចំឡើងសំរាប់រង្វង់សមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុនេះពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុនិងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពចរន្តសាច់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅក្រៅប្រទេស និងរង្វង់សមត្ថកិច្ច ដោយឡែកពីប្រទេសកម្ពុជាទេ។

**ក្នុងនាមម្ចីសុនកាក់ និងអាសូសេរ**

**ម្ចីសុនកាក់ និងអាសូសេរ**

ក្រុមហ៊ុនគណនេយ្យជំនាញនិងសវនកម្មប្រតិស្រុត



**ភារកិច្ច**

ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១២

**តារាងតុល្យការ**

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១១

	២០១១		២០១០	
កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
<b>ទ្រព្យសកម្ម</b>				
សាច់ប្រាក់	4	20,238	81,741	7,455
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត	5	63,683	257,216	47,092
ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិ	6	40,000	161,560	20,500
ឥណទាននិងបុរេប្រទានចំពោះអតិថិជន-សុទ្ធ	7	2,552,227	10,308,446	2,044,614
ទុនវិនិយោគ	8	10,000	40,390	-
អចលនទ្រព្យ	9	25,389	102,546	30,900
ពន្ធពន្យារលើទ្រព្យសកម្ម	10	4,580	18,498	3,926
ទ្រព្យសកម្មផ្សេងទៀត	11	46,565	188,076	40,591
<b>សរុបទ្រព្យសកម្ម</b>		<b>2,762,682</b>	<b>11,158,473</b>	<b>2,195,078</b>
<b>ទ្រព្យអកម្ម និងបុរេប្រទានសំគាល់</b>				
<b>ទ្រព្យអកម្ម</b>				
គណនីត្រូវទូទាត់ទៅភាគទុនិក	12	150,000	605,850	108,000
កម្ចី	13	1,583,828	6,397,081	1,422,936
សំវិធានធនពន្ធលើប្រាក់ចំណេញ	14	25,286	102,130	31,298
ទ្រព្យអកម្មផ្សេងៗ	15	85,381	344,855	71,033
<b>សរុបទ្រព្យអកម្ម</b>		<b>1,844,495</b>	<b>7,449,916</b>	<b>1,633,267</b>

	២០១១		២០១០	
កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	

**មូលនិធិម្ចាស់ភាគហ៊ុន**

ដើមទុន	16	800,000	3,231,200	410,000
ទុនបំរុង		34,358	138,772	11,854
លទ្ធផលបង្ក		83,829	338,585	139,957
<b>សរុបមូលនិធិភាគទុនិក</b>		<b>918,187</b>	<b>3,708,557</b>	<b>561,811</b>
<b>សរុបទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុន</b>		<b>2,762,682</b>	<b>11,158,473</b>	<b>2,195,078</b>

អនុញ្ញាតអោយចេញផ្សព្វផ្សាយនិងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន



លោកក **អន ប៊ុនហាក់**  
ប្រធានក្រុមប្រឹក្សាភិបាល  
ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១២


កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ។

**គណនីលទ្ធផល**

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១១

	កំណត់ សំគាល់	២០១១		២០១០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	17	599,473	2,421,271	513,251
ចំណាយការប្រាក់	18	(100,599)	(406,319)	(81,077)
<b>ចំណូលពីការប្រាក់សុទ្ធ</b>		<b>498,874</b>	<b>2,014,952</b>	<b>432,174</b>
ចំណូលពីប្រតិបត្តិការផ្សេងៗ	19	10,653	43,028	7,663
បៀវត្សនិងសោហ៊ុយបុគ្គលិកដទៃទៀត	20	(255,537)	(1,032,114)	(196,487)
ចំណាយលើប្រតិបត្តិការផ្សេងៗ	21	(130,051)	(525,276)	(108,622)
រំលស់លើអចលនទ្រព្យ		(11,595)	(46,832)	(15,590)
<b>លទ្ធផលពីប្រតិបត្តិការមុនសំវិធានធន</b>		<b>112,344</b>	<b>453,758</b>	<b>119,138</b>
សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	7	(1,724)	(6,963)	4,897
<b>លទ្ធផលមុនបង់ពន្ធ</b>		<b>110,620</b>	<b>446,795</b>	<b>124,035</b>
ចំណាយបង់ពន្ធ	22	(26,791)	(108,210)	(29,362)
<b>លទ្ធផលក្រោយបង់ពន្ធ</b>		<b>83,829</b>	<b>338,585</b>	<b>94,673</b>

អនុញ្ញាតអោយចេញផ្សព្វផ្សាយនិងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន



លោក **អន ប៊ុនហាក់**  
 ប្រធានក្រុមប្រឹក្សាភិបាល  
 ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១២

កំណត់សំគាល់ភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

**របាយការណ៍ចរន្តមូលនិធិស្នូលសាភាព**

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១១

	ដើមទុន	ប្រាក់បំរុង	លទ្ធផលបង្ក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១មករា ឆ្នាំ២០១១	410,000	9,236	86,404	505,640
លាភការ	-	-	(38,502)	(38,502)
ការផ្ទេរចូលទុនបំរុង	-	2,618	(2,618)	-
លទ្ធផលនៃការិយបរិច្ឆេទ	-	-	94,673	94,673
<b>សមតុល្យនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១១</b>	<b>410,000</b>	<b>11,854</b>	<b>139,957</b>	<b>561,811</b>
សមតុល្យនៅថ្ងៃទី ១មករា ឆ្នាំ ២០១១	410,000	11,854	139,957	561,811
លាភការ	-	-	(135,171)	(135,171)
ការបង្កើនដើមទុន	390,000	17,718	-	407,718
ការផ្ទេរចូលទុនបំរុង	-	4,786	(4,786)	-
លទ្ធផលនៃការិយបរិច្ឆេទ	-	-	83,829	83,829
<b>សមតុល្យនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១១</b>	<b>800,000</b>	<b>34,358</b>	<b>83,829</b>	<b>918,187</b>
<b>សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១១ (ពាន់រៀល)</b>	<b>3,231,200</b>	<b>138,772</b>	<b>338,585</b>	<b>3,708,557</b>

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ។

**របាយការណ៍ចរន្តសាច់ប្រាក់នាអាយុបរិច្ឆេទ**

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១១

	២០១១		២០១០	
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
សាច់ប្រាក់សុទ្ធបានពី/(ប្រើក្នុង)ពីសកម្មភាពប្រតិបត្តិការ	23	(387,982)	(1,567,059)	(219,002)
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>				
ការទិញអចលនទ្រព្យ	9	(6,083)	(24,569)	(3,978)
ទុនវិនិយោគ	8	(10,000)	(40,390)	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(16,083)	(64,959)	(3,978)
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ</b>				
ដើមទុនបានបង់		390,000	1,575,210	-
ភាគលាភដែលបានបង់		(135,171)	(545,956)	(27,870)
បង្កើនទុនបំរុង		17,718	71,563	-
សាច់ប្រាក់ទទួលបានពីកម្ចី		635,892	2,568,366	686,587
ការទូទាត់សងប្រាក់កម្ចី		(475,000)	(1,918,525)	(415,461)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ		433,439	1,750,658	243,256
<b>បំរែបំរួលសាច់ប្រាក់និងសាច់ប្រាក់សមមូល</b>		29,374	118,640	20,276
សាច់ប្រាក់និងសាច់ប្រាក់សមមូល៖				
នៅដើមការិយបរិច្ឆេទ		54,547	220,317	34,271
នៅចុងការិយបរិច្ឆេទ		83,921	38,957	54,547
តំណាងដោយ៖				
សាច់ប្រាក់	4	20,238	81,741	7,455
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត	5	63,683	257,216	47,092
		83,921	338,957	54,547

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ។



# ៩- កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

## ១. លក្ខណៈទូទៅ

ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ចំកាត់ (លំដាប់នេះតទៅហៅកាត់ថា“ក្រុមហ៊ុន”) ពីមុនមានឈ្មោះថាអង្គការម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ ជាគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជី ជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ Co-7897/05P និងបាន ទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជាដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខែមិថុនា ឆ្នាំ២០០៨។

ទស្សនៈវិស័យរបស់ក្រុមហ៊ុនគឺប្រមូលផ្តុំប្រជាពលរដ្ឋនិងអាជីវកម្មគ្រប់ប្រភេទដោយមានគោលបំណងចំបងសំដៅកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ដល់ប្រជាពលរដ្ឋរស់នៅតាមជនបទនូវឱកាសខាងសេដ្ឋកិច្ចនិងសង្គម។ បេសកកម្ម របស់ក្រុមហ៊ុនគឺផ្តល់សេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបជាលក្ខណៈឯកត្តជនជាក្រុម និងអាជីវកម្មខ្នាតតូច-មធ្យមជាពិសេសគ្រួសារក្រីក្រដែលមានស្ត្រីជាមេគ្រួសារនិងធ្វើសកម្មភាពប្រមូលប្រាក់សន្សំ ផងដែរ។

ទីស្នាក់ការកណ្តាលចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅ ផ្ទះលេខ៣៩ អ៊ីសេរូ-អ៊ី៤ ផ្លូវលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ហើយសាខា និងការិយាល័យតំណាងមានទីតាំងស្ថិតនៅខេត្តកណ្តាល។

ក្រុមហ៊ុនមានបុគ្គលិកចំនួន ៦៥ នាក់ នៅដំណាច់ឆ្នាំ ២០១១ (ឆ្នាំ ២០១០ ៖ ៥៤ នាក់)។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានអនុញ្ញាតអោយចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១២។

## ២. គោលការណ៍ គណនេយ្យសង្ខេបសំខាន់ៗ

គោលការណ៍គណនេយ្យជាចំបងត្រូវបានកំណត់និងអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញលើកលែងតែមាន លក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ។

### ២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងតាមសន្មតិកម្មតម្លៃដើម ដោយអនុលោមទៅតាមបទបញ្ញត្តិ ទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជានិងស្តង់ដារគណនេយ្យកម្ពុជា(ហៅកាត់ថា“CAS”)។ ក្នុងការអនុវត្ត CAS ក្រុមហ៊ុនអនុវត្តផងដែរនូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា (ហៅកាត់ថា“CFRS”) លេខ 7 និយាយអំពីការបង្ហាញ ឧបករណ៍ហិរញ្ញវត្ថុ។ វិធាននេះមានលក្ខណៈខុសពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលតម្រូវឱ្យវាស់វែង ឥណទាន និងគណនីត្រូវទទួលតាមថ្លៃដើមរលោះដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ពិតប្រាកដចំពោះរាល់លំអៀង រវាងតម្លៃដើមគ្រានិងតម្លៃដល់កាលកំណត់ដោយកាត់បន្ថយសំវិធានធនសំរាប់ការចុះតម្លៃឬការប្រមូលឥណទានមកវិញមិនបាន។

ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា ដែលមានការកែតម្រូវដោយ គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាតម្រូវអោយប្រើការប៉ាន់ប្រមាណនិងការសន្មត់ដោយសមហេតុផលដែលមានឥទ្ធិពលលើការវាយការណ៍តូលេខនៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃចប់នាការិយបរិច្ឆេទនិងកំណត់សំគាល់ ដែល មានភ្ជាប់។ ការប៉ាន់ប្រមាណទាំងនេះមានមូលដ្ឋានលើព័ត៌មានច្បាស់លាស់ដែលមានស្រាប់ និងការយល់ដឹងរបស់ថ្នាក់ ដឹកនាំនៅព្រឹត្តិការណ៍និងសកម្មភាពបច្ចុប្បន្ន។ ដូច្នេះលទ្ធផលជាក់ស្តែងចុងក្រោយអាចមានភាពខុសគ្នាពីការប៉ាន់ ប្រមាណទាំងនោះ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ត្រូវបានរៀបចំឡើង សម្រាប់រង្វង់សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ហើយពុំ មានគោលបំណងធ្វើការបង្ហាញពី ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពចរន្តសាច់ ប្រាក់ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅក្រៅ ប្រទេសនិងរង្វង់សមត្ថកិច្ចដោយឡែកពីប្រទេសកម្ពុជាទេ។

## ២.២ ស្តង់ដារ និងបំណកស្រាយថ្មី

ពុំមានស្តង់ដារវិសោធនកម្ម លើស្តង់ដារដែលមានស្រាប់ និង បំណកស្រាយបានចូលជាធរមាននៅដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១១ នោះទេ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០៩ ក្រុមប្រឹក្សាគណនេយ្យជាតិបានប្រកាសដាក់អោយប្រើប្រាស់នូវស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ កម្ពុជា (ហៅកាត់ថា "CIFRS") ដែលផ្អែកលើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិទាំងមូល។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងតាមស្តង់ដារ CIFRS សំរាប់ដើមការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២។

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា ហៅកាត់ថា "CIAS" ឬ CIFRS និងវិសោធនកម្មលើស្តង់ដារដែលមានស្រាប់ ដែលធ្លាប់បានបោះផ្សាយមានលក្ខណៈពាក់ព័ន្ធ និងគឺជាបទបញ្ញត្តិសំរាប់ដើមការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១២ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បានប្រើប្រាស់មុននៅឡើយទេ៖

- CIAS 1 (បានកែសំរួល) "ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ" ស្តង់ដារដែលបានកែសំរួល ហាមឃាត់ការបង្ហាញចំពោះគណនីចំណូល និងចំណាយ (ឧទាហរណ៍៖ បំរែបំរួលមូលធនមិនមែនភាគទុនិក) នៅក្នុងរបាយការណ៍បំរែបំរួលមូលធន។ រាល់បំរែបំរួលមូលធនមិនមែនភាគទុនិក នឹងត្រូវតំរូវអោយបង្ហាញក្នុងរបាយការណ៍លទ្ធផល។ អង្គភាពអាចជ្រើសរើសបាន ក្នុងការបង្ហាញក្នុងរបាយការណ៍លទ្ធផលតែមួយ (ឧទាហរណ៍ របាយការណ៍លទ្ធផលពិស្តារ) ឬបង្ហាញរបាយការណ៍ពីរ (ឧទាហរណ៍ របាយការណ៍លទ្ធផល និងរបាយការណ៍លទ្ធផលពិស្តារ)។ អង្គភាពដែលធ្វើការកែ ឬចាត់ថ្នាក់ឡើងវិញ លើព័ត៌មានប្រៀបធៀប គឺតំរូវអោយបង្ហាញតារាងតុល្យការ ដែលបានកែសំរួលនៅដើមការិយបរិច្ឆេទ ដែលធ្វើការប្រៀបធៀប។ ស្តង់ដារដែលបានកែសំរួលក៏បានបញ្ជាក់នូវសក្តានុពលការទូទាត់ទ្រព្យអកម្ម ដោយការបោះ ផ្សាយមូលធន គឺមិនទាក់ទងនឹងការកំណត់ចាត់ថ្នាក់នៃទ្រព្យអកម្ម ជាទ្រព្យអកម្មចរន្ត ឬទ្រព្យអកម្ម រយៈពេលវែងនោះទេ។
- CIAS 16 (ធ្វើវិសោធនកម្ម) "ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ" (និងវិបាកនៃវិសោធនកម្ម CIAS 7 "របាយការណ៍លំហូរសាច់ប្រាក់")។ ស្តង់ដារដែលបានធ្វើវិសោធនកម្ម តំរូវអោយអង្គភាពដែលមានសកម្មភាពជាប្រក្រតី ដែលរួមមានការជួល បន្ទាប់មកមានការលក់ទ្រព្យសកម្ម បង្ហាញទឹកប្រាក់ការទទួលបានពីការលក់ទ្រព្យទាំងនេះ ជាចំណូល និងតំរូវឱ្យផ្ទេរតំលៃនៅសល់នៃទ្រព្យសកម្មទៅជាសន្និធិនៅពេល ដែលទ្រព្យសកម្មត្រូវបានទុកសំរាប់លក់។ វិបាកវិសោធនកម្មចំពោះ CIAS 7 តំរូវអោយធ្វើការចាត់ថ្នាក់ លំហូរសាច់ប្រាក់ពីការទិញ ការជួល និងការលក់ទ្រព្យសកម្មទាំងនោះ ជាលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការវិញ។
- CIAS 24 (បានកែសំរួល) "ការបង្ហាញភាគីសម្ព័ន្ធហិរញ្ញវត្ថុ" CIAS 24 ត្រូវបានកែសំរួលដោយ៖ (ក) ជួយសំរួលនិយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុអោយកាន់តែងាយយល់ បញ្ជាក់អោយកាន់តែយល់នូវខ្លឹមសារដែលចង់បាន និងលុបបំបាត់ភាពមិនស៊ីសង្វាក់គ្នាពីនិយមន័យ និង (ខ) ផ្តល់នូវការលើកលែងលើផ្នែកខ្លះចំពោះតំរូវការបង្ហាញសំរាប់អង្គការនានា ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល។
- CIAS 32 " លិខិតុបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ" គោលបំណងនៃស្តង់ដារនេះ គឺបង្កើតគោលការណ៍សំរាប់បង្ហាញលិខិតុបករណ៍ហិរញ្ញវត្ថុ ជាទ្រព្យអកម្ម ឬមូលធន ហើយនិងសំរាប់ទូទាត់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងទ្រព្យអកម្មហិរញ្ញវត្ថុ។ វាអនុវត្តចំពោះការចាត់ថ្នាក់នៃលិខិតុបករណ៍ហិរញ្ញវត្ថុ ទៅជាទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងលិខិតុបករណ៍មូលធន ក៏ដូចជាការចាត់ថ្នាក់ទៅលើការប្រាក់ ភាគលាភខាត និងចំណេញដែលពាក់ព័ន្ធ ដោយមើលតាមទស្សនៈវិស័យរបស់អ្នកចេញផ្សាយ លិខិតុបករណ៍ហិរញ្ញវត្ថុ។

- CIAS 36 (វិសោធនកម្ម) “ការអន់ថយទ្រព្យសកម្ម” វិសោធនកម្មស្តង់ដារពេលវេលានៅពេលតំលៃទីផ្សារដកថ្លៃដើមលក់ ត្រូវបានគណនាតាមមូលដ្ឋានលំហូរសាច់ប្រាក់ដែលបានបញ្ចុះថ្លៃ ការបង្ហាញជាសមមូលនៃវិធីគណនាតាមតំលៃប្រើប្រាស់ គួរត្រូវបានធ្វើឡើង។
- CIAS 39 “ លិខិតុបករណ៍ហិរញ្ញវត្ថុ: ការទទួលស្គាល់ និងការវាស់វែង” ស្តង់ដារបានបង្កើតគោលការណ៍ សំរាប់ការទទួលស្គាល់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួន ដើម្បីទិញ ឬលក់ ធាតុមិនមែនជាហិរញ្ញវត្ថុ។ ការយក CIAS 39 មកប្រើប្រាស់ និងបណ្តាលអោយមានការកែសំរួលឡើងវិញ ចំពោះគោលការណ៍គណនេយ្យលើលិខិតុបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម:

**ឥណទាន និងបុរេប្រទានអោយអតិថិជន**

ឥណទាន និងបុរេប្រទានអោយអតិថិជន គឺបច្ចុប្បន្នដាក់នៅក្នុងតារាងតុល្យការ តាមប្រាក់ដើម និងការប្រាក់នៅសល់ ដកចំនួនជំរះចេញពីបញ្ជី និងសំវិធានធនសំរាប់ឥណទានបាត់បង់។ ក្រោម CIAS 39 ជាដំបូង ឥណទាន និងគណនីត្រូវទទួល គឺត្រូវបានទទួលស្គាល់តាមតំលៃទីផ្សារ ដែលជាសាច់ប្រាក់ក្នុងការផ្តល់ ឬទិញ លក់ឥណទានរួមមានថ្លៃដើមប្រតិបត្តិការ និងបន្ទាប់មកត្រូវបានវាស់វែង តាមវិធីសាស្ត្រថ្លៃដើមរលស់ ដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាព។

**ការអន់ថយនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

បច្ចុប្បន្នក្រុមហ៊ុនធ្វើទៅតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធនដូចដែលបានតម្រូវតាមប្រកាសលេខ ធ៧-០២-១៨៦ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០២ ដែលបានបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ដូចបានបង្ហាញក្នុងកំណត់សំគាល់ ២.៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។ CIAS 39 តម្រូវអោយក្រុមហ៊ុនធ្វើការវាយតំលៃនៅគ្រប់ការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ថាតើមានភស្តុតាងលំអៀងដែលថាទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវទទួលភាពអន់ថយដែររឺទេ តាមមូលដ្ឋានវាយតំលៃទ្រព្យសកម្មនីមួយៗ ឬតាមមូលដ្ឋានវាយតំលៃទ្រព្យសកម្មជាក្រុម។ ការបាត់បង់បណ្តាលមកពីភាពអន់ថយ ត្រូវបានវាស់វែង រវាងភាពខុសគ្នានៃតំលៃទ្រព្យសកម្មចុះបញ្ជី និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលបានស្មានទុកនាពេលអនាគត (ដោយមិនរួមបញ្ចូលឥណទានបាត់បង់នាពេលអនាគត ដែលមិនទាន់កើតមាននៅឡើយ) ដោយបញ្ចុះទ្រព្យសកម្ម តាមថ្លៃអត្រាការប្រាក់ប្រសិទ្ធភាព។ សំរាប់គោលបំណងនៃការវាយតំលៃលើភាពអន់ថយរបស់ទ្រព្យសកម្មជាក្រុម ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមផ្អែកលើលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នា។

**ចំណូលការប្រាក់ និងចំណាយការប្រាក់**

បច្ចុប្បន្នក្រុមហ៊ុនទទួលស្គាល់ចំណូលការប្រាក់ និងចំណាយការប្រាក់លើមូលដ្ឋានគ្រឹះបង្កនៅអត្រាដែលបានចុះកិច្ចសន្យា លើកលែងតែពេលដែលមានមន្ទិលខ្លាំងទៅលើការប្រមូលយកមកវិញ នោះការប្រាក់ នឹងត្រូវព្យួររហូតដល់ទទួលស្គាល់តាមមូលដ្ឋានសាច់ប្រាក់។ CIAS 39 តម្រូវអោយទទួលស្គាល់ចំណូល ដែលមានការប្រាក់ និងចំណាយការប្រាក់សំរាប់លិខិតុបករណ៍ហិរញ្ញវត្ថុទាំងអស់ ទៅតាមវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ សំរាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលរងភាពអន់ថយចំណូលការប្រាក់ គឺត្រូវបានទទួលស្គាល់តាមកម្រិតអត្រាការប្រាក់ប្រើប្រាស់ក្នុងការបញ្ចុះតំលៃនៃលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងគោលបំណងសំរាប់វាស់វែងការបាត់បង់បណ្តាលមកពីភាពអន់ថយ។

- CIFRS 7 (ធ្វើវិសោធនកម្ម) “ លិខិតុបករណ៍ហិរញ្ញវត្ថុ ការបង្ហាញ ” ស្តង់ដារដែលបានកែសម្រួល គំរូអោយធ្វើការបង្ហាញតាមការវាស់វែងតំលៃទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ដោយឡែកការធ្វើវិសោធនកម្មគំរូអោយបង្ហាញតំលៃទីផ្សារ តាមកំរិតនៃការវាស់វែងតំលៃទីផ្សារតាមលំដាប់មានដូចខាងក្រោម៖
  - ថ្នាក់ទី១ - សម្រង់ថ្លៃ (មិនទាន់កែគំរូ) ក្នុងទីផ្សារសកម្ម សំរាប់ទ្រព្យសកម្ម និងទ្រព្យអកម្មដូចៗគ្នា។
  - ថ្នាក់ទី២ - ធាតុចូលដែលអាចធ្វើការសង្កេតបាន ចំពោះទ្រព្យសកម្ម ឬទ្រព្យអកម្ម ដោយផ្ទាល់ ឬដោយប្រយោលក្រៅពីសម្រង់ថ្លៃដែលបានរាប់បញ្ចូលនៅក្នុងថ្នាក់ទី១ ហើយនិង
  - ថ្នាក់ទី៣ - ធាតុចូលសំរាប់ទ្រព្យសកម្ម ឬទ្រព្យអកម្មដែលមិនផ្អែកលើទិន្នន័យទីផ្សារ ដែលអាចសង្កេតបាន។
- CIFRS 9 “លិខិតុបករណ៍ហិរញ្ញវត្ថុ” ស្តង់ដារបានបង្កើតគោលការណ៍សំរាប់របាយការណ៍ហិរញ្ញវត្ថុ នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលនឹងបង្ហាញនូវព័ត៌មានដែលមានប្រយោជន៍ និងការពាក់ព័ន្ធដល់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់ការប៉ាន់ស្មានតាមទឹកប្រាក់របស់ខ្លួន ពេលវេលា និងភាពមិនពិតប្រាកដនៃលំហូរសាច់ប្រាក់នាពេលអនាគតរបស់អង្គការ។ CIFRS 9 បញ្ជាក់ពីមូលដ្ឋានសំរាប់ការចាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ រួមបញ្ចូលទាំងកិច្ចសន្យាកូនកាត់។ មូលដ្ឋានទាំងនេះ គំរូអោយទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបាន ៖
  - ក) ចាត់ចំណាត់ថ្នាក់លើមូលដ្ឋាននៃទំរង់ពាណិជ្ជកម្មរបស់អង្គការ សំរាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខណៈលំហូរសាច់ប្រាក់ជាប់កិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ
  - ខ) វាស់វែងដំបូងតាមតំលៃទីផ្សារ បូកថ្លៃដើមប្រតិបត្តិការ ក្នុងករណីទ្រព្យសកម្មហិរញ្ញវត្ថុ មិនស្របតាមតំលៃទីផ្សារតាមរយៈចំណេញ ឬខាត និង
  - គ) វាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមរលស់ ឬ តំលៃទីផ្សារផ្អែកលើការចាត់ថ្នាក់ទ្រព្យសកម្ម។

ក្រៅពីស្តង់ដារ និងការធ្វើវិសោធនកម្មនៃស្តង់ដារ ដែលមានស្រាប់ផ្សេងៗបានគូសបញ្ជាក់ខាងលើ ស្តង់ដារការធ្វើ វិសោធនកម្ម និងបំណកស្រាយលើស្តង់ដារដែលមានស្រាប់ ដែលបានចេញផ្សាយជាធរមានសំរាប់ដើម ការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទថ្ងៃទី១ ខែមករា ឆ្នាំ ២០១២ គឺមិនទាក់ទងនឹងប្រតិបត្តិការក្រុមហ៊ុនទេ។

**២.៣ ការបកស្រាយរូបិយប័ណ្ណបរទេស**

ក. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណដែលត្រូវបង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានគេវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃសេដ្ឋកិច្ចជាចម្បងដែលក្រុមហ៊ុនប្រតិបត្តិ (“រូបិយប័ណ្ណគោល”)។

ប្រាក់រៀលជារូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែដោយហេតុថាធនាគារមានប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារអាមេរិកនិងធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួននិងបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោលនិងជារូបិយប័ណ្ណដែលត្រូវបង្ហាញពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការនិងកាលៈទេសៈរបស់ក្រុមហ៊ុន។

អនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា រាល់គណនីទ្រព្យសកម្មទ្រព្យអកម្មនិងគណនីលទ្ធផលជាប្រចាំ ប័ណ្ណបរទេស នៅចុងការិយបរិច្ឆេទត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការដែលបានប្រកាស ដោយធនាគារជាតិនៃកម្ពុជានៅចុង ការិយបរិច្ឆេទនេះ, ពេលគឺ១ ដុល្លារអាមេរិកស្មើនឹង៤.០៣៩រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ស្មើនឹង៤.០៥៣រៀល)។ តួលេខជាប្រាក់រៀល នេះត្រូវបានរៀបចំដើម្បីអនុលោមទៅតាមតម្រូវការ របស់ ធនាគារជាតិនៃកម្ពុជាចំពោះការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ ហើយមិន ត្រូវយកមកបកស្រាយថាជា តួលេខដែលអាចត្រូវបានឬនឹងត្រូវបានឬនាពេលអនាគតនឹងត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរ ប្រាក់នេះឬអត្រាផ្សេងៗទៀតបានឡើយ។

**ខ. ប្រតិបត្តិការ និង សមតុល្យ**

ទ្រព្យសកម្មនិងអកម្មជាប្រចាំប័ណ្ណផ្សេងពីប្រាក់ដុល្លារត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារជាតិនៃ កម្ពុជានៅចុងការិយបរិច្ឆេទ។ រាល់ប្រតិបត្តិការចំណូល-ចំណាយជាប្រចាំប័ណ្ណបរទេសក្រៅពី ប្រាក់ដុល្លារត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល។

**២.៤ ព័ត៌មានស្តីពីវិនិយោគកម្ម**

ក្រុមហ៊ុនមានដំណើរការអាជីវកម្មតែមួយប៉ុណ្ណោះ គឺក្នុងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្នុងដែនភូមិសាស្ត្រតែ មួយគត់ គឺនៅព្រះរាជាណា ចក្រកម្ពុជា។

**២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមានសមតុល្យដែលមានកាលកំណត់តិចជាងរយៈពេល ៣ខែចាប់ពីថ្ងៃទិញដោយរួមបញ្ចូលសាច់ប្រាក់ សុទ្ធ សមតុល្យនៅធនាគារជាតិនៃកម្ពុជាដែលមិនមានការទប់ស្កាត់នឹងសមតុល្យនៅធនាគារនានា។

**២.៦ ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិ**

ប្រាក់តំកល់តាមច្បាប់ ប្រាក់តំកល់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រាក់តំកល់ តាមច្បាប់មិនអាចយកមកប្រើប្រាស់សំរាប់ប្រតិបត្តិការប្រចាំថ្ងៃទេ ហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល ក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់។

**២.៧ ឥណទាន និងបុរេប្រទានចំពោះអតិថិជន**

ឥណទានដែលបានផ្តល់ដោយក្រុមហ៊ុនតាមរយៈការប្រគល់ប្រាក់ដោយផ្ទាល់ទៅអតិថិជននៅថ្ងៃកំណត់ ត្រូវបានចំណាត់ថ្នាក់ជាការអោយខ្ចី ចងការនិងបុរេប្រទាន។ ការអោយខ្ចីចងការ និងបុរេប្រទាននេះ ត្រូវបានកត់ត្រា យោងតាមសមតុល្យដែលនៅសល់ និងការប្រាក់ ដោយដក ចេញនូវសំវិធានធនលើឥណទានដែលបាត់បង់ និងតួលេខ នៃកំរិតដែលលុបចោល។ ការប្រាក់ព្យួរទុកសំដៅទៅការប្រាក់បង្កលើឥណទាន ដែលបានធ្វើចំណាត់ថ្នាក់ទៅជា ជាប់សង្ស័យ ឬឥណទានអាក្រក់។

**២.៨ សវិធានធនលើឥណទានដែលបាត់បង់**

សវិធានធនលើឥណទានដែលបាត់បង់ត្រូវបានផ្អែកលើការចាត់ថ្នាក់ និងសវិធានធន ដែលណែនាំដោយធនាគារជាតិនៃកម្ពុជា តាមប្រកាសលេខ ៨៧-០២-១៨៦ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០២។ សវិធានធនត្រូវបានធ្វើឡើង ចំពោះហានិភ័យជាក់លាក់លើឥណទាននីមួយៗដែលត្រូវបានវាយតម្លៃនិងចំណាត់ថ្នាក់ជា ៤ គឺ ឥណទានធម្មតា ក្រោមស្តង់ដារ ជាប់សង្ស័យ និងបាត់បង់ ដោយពុំមានការគិតគូរទៅលើតំលៃវត្ថុធានា (ដោយឡែកតែវត្ថុធានាជា សាច់ប្រាក់)។

សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតម្រូវអោយមានការចាត់ថ្នាក់ និង កំរិតសវិធានធនដូចតទៅ ៖

ចំណាត់ថ្នាក់	ហួសកាលកំណត់	កំរិតសវិធានធន
ធម្មតា	តិចជាងសាមសិបថ្ងៃ	០%
ក្រោមធម្មតា	លើសពីសាមសិបថ្ងៃ	១០%
ជាប់សង្ស័យ	- លើសពីបុកសិបថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី ១ ឆ្នាំ) - លើសពីមួយរយប៉ែតសិបថ្ងៃ (ឥណទានមានកាលកំណត់លើសពី ១ឆ្នាំ)	៣០%
បាត់បង់	- លើសពីកៅសិបថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី ១ ឆ្នាំ) - លើសពីបីរយបុកសិបថ្ងៃ (ឥណទានមានកាលកំណត់លើសពី ១ ឆ្នាំ)	១០០%

ការលើកលែងលើកំរិតសវិធានធនអាចធ្វើទៅបានប្រសិនបើក្រុមហ៊ុនអាចបង្ហាញភស្តុតាងជាក់ស្តែង តាមករណីនីមួយៗ ថាទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំមានតម្លៃទីផ្សារពិតប្រាកដ ដែលបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។

អនុលោមទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទានហួសកាលកំណត់ត្រូវបានកំណត់ថាជាប្រាក់ដើមសរុបនៅសល់ នៅពេលដែលប្រាក់ដើម ឬការប្រាក់ហួសកាលកំណត់ ។

តាមការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងដោយមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឥណទានពិបាកទា ឬចំណែកមួយនៃឥណទានត្រូវបានចាត់ថ្នាក់ជាបំណុលអាក្រក់ គឺត្រូវបានលប់ចោល នៅពេលដែលពុំសង្ឃឹមថានឹងប្រមូលបាន បន្ទាប់ពីការពិចារណាទៅលើតំលៃដែលជឿជាក់របស់វត្ថុធានា។ ឥណទានលុបចោលត្រូវបានដកចេញពីសមតុល្យឥណទាន ផ្តល់ដល់អតិថិជន និងដកចេញពីសវិធានធនសំរាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។ ការប្រមូលបានមកវិញនូវឥណទានដែលបានលុបចាត់ចោលពីពេលមុន ត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ ក្នុងរបាយការណ៍លទ្ធផល។

**២.៩ អចលនទ្រព្យ**

អចលនទ្រព្យត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវរំលស់បង្គរ និង ការខាតបង់ដោយសារការចុះនៃតម្លៃ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗដែលទាក់ទងផ្ទាល់នឹងការទិញអចលនទ្រព្យ។ តាមករណីជាក់ស្តែង ថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគតដែលពាក់ព័ន្ធជាមួយនឹងទ្រព្យនោះនឹងហូរចូលមកក្រុមហ៊ុន ហើយថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលនៅក្នុងការិយបរិច្ឆេទដែលការជួសជុលនិងថែទាំនោះបានកើតឡើង។

បន្ទុករំលស់ត្រូវបានគណនាតាមវិធីរំលស់ថយចុះតាមរយៈអាយុកំណត់ប៉ាន់ស្មានរបស់វាដែលអាចប្រើប្រាស់បានក្នុង អត្រារំលស់ប្រចាំឆ្នាំដូចតទៅ៖

កែលំអអាការ	50%
កំពូទ័រនិងឧបករណ៍ព័ត៌មានវិទ្យា	50%
សំភារៈការិយាល័យ	20%-25%
គ្រឿងសង្ហារឹម	25%
យានយន្ត	25%

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយតាមមត្រឹមតម្លៃអាចស្រង់មកវិញបានរបស់វាប្រសិនបើតម្លៃយោង មានចំនួនធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។ តម្លៃអាចស្រង់មកវិញបានគឺជាតម្លៃខ្ពស់ជាងគេរវាងតម្លៃទីផ្សារសមស្របដកចេញសោហ៊ុយលក់រៀបនិងតម្លៃប្រើប្រាស់របស់វា។

ធាតុនៃអចលនទ្រព្យនីមួយៗត្រូវបានឈប់ទទួលស្គាល់នៅពេលមានការលក់/ដកចេញឬនៅពេលពុំមានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វាឬការលក់/ដកចេញរបស់វា។ ចំណេញនិងខាតត្រូវបាន កំណត់ឡើងដោយប្រៀបធៀបទឹកប្រាក់ទទួលបានជាមួយតម្លៃយោងនៅសល់ក្នុងគណនេយ្យ និងត្រូវបានកត់ត្រាក្នុង គណនីលទ្ធផល។

**២.១០ សំវិធានធនលើទ្រព្យសកម្មពុំមែនហិរញ្ញវត្ថុ**

ទ្រព្យសកម្មទាំងឡាយណាដែលមិនមានអាយុកាលប្រើប្រាស់កំណត់ មិនត្រូវបានគេធ្វើរំលស់ទេ និងត្រូវបានគេធ្វើតេស្តប្រចាំឆ្នាំរកការអន់ថយរបស់វា។ ទ្រព្យសកម្មដែលត្រូវធ្វើរំលស់ ត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការអន់ថយ នៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតំលៃចុះបញ្ជីនឹងមិនអាចប្រមូលមកវិញបាន។ ការខាតបង់លើការអន់ថយត្រូវបានគេទទួលស្គាល់តាមចំនួនលំអៀងតំលៃចុះបញ្ជីនៃទ្រព្យនោះ រៀបជាមួយតំលៃដែលអាចស្រង់បានមកវិញ ប្រសិនបើតំលៃចុះបញ្ជីធំជាងតំលៃដែលអាចស្រង់មកវិញបាន។ តំលៃដែលអាចស្រង់បានមកវិញ គឺជាតំលៃមួយណាដែលខ្ពស់ជាងរវាងតំលៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់រៀបនិងតំលៃកំពុងប្រើប្រាស់។

ការខាតបង់ដែលបណ្តាលមកពីការអន់ថយ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានដាក់ចូលជាបន្ទុកនៅក្នុង របាយការណ៍លទ្ធផល នៅក្នុងការិយបរិច្ឆេទដែលវាកើតឡើង។ ការកាត់ត្រាបញ្ជ្រាសនៃការខាតបង់បណ្តាលមកពី ការអន់ថយ ត្រូវបានទទួលស្គាល់នៅក្នុងកម្រិតតំលៃដែលនៅសល់ ដោយមិនលើសពីតំលៃក្នុងបញ្ជី ដែលបានកំណត់ដករាជទិយទាន និងរំលោះដែលមុនពេលទទួលស្គាល់ការខាតបង់នេះ។

**២.១១ កម្ចី**

ប្រាក់កម្ចីត្រូវបានកត់ត្រាតាមថ្លៃដើម។

**២.១២ ប្រាក់សោធននិវត្តន៍**

ប្រាក់សោធននិវត្តន៍ ត្រូវបានចូលរួមចំណែកដោយក្រុមហ៊ុន និងបុគ្គលិកនូវចំនួន ១០ ដុល្លារអាមេរិកដូចគ្នាថេរ ក្នុងមួយខែសំរាប់បុគ្គលិកម្នាក់ៗ។

**២.១២ ប្រាក់សោធននិវត្តន៍**

ប្រាក់សោធននិវត្តន៍គឺមានលក្ខខណ្ឌកំណត់ នឹងផ្តល់អោយពេញលេញទៅបុគ្គលិកនៅពេលដល់អាយុចូលនិវត្តន៍ ឬ ប្រសិនបើបុគ្គលិកលាផ្តាច់ពីការងារមុនពេលចូលនិវត្តន៍ គឺទទួលបាននូវចំណែកនៃប្រាក់សោធននិវត្តន៍ តាមលក្ខខណ្ឌដូចខាងក្រោម៖

<b>ចំនួននៃឆ្នាំធ្វើការ</b>	<b>ភាគរយនៃប្រាក់សោធននិវត្តន៍សរុបដែលផ្តល់អោយបុគ្គលិក</b>
តិចជាង ៣ ឆ្នាំ	-
លើសពី ៣ ឆ្នាំ	១០០%

**២.១៣ ទុនបំរុង**

ដោយអនុលោមទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ក្រុមហ៊ុនត្រូវបង្វែរប្រាក់ចំណេញសុទ្ធសំរាប់ការិយបរិច្ឆេទមុនចំនួន ៥% ចូលទៅក្នុងទុនបំរុង។ ការបង្វែរនេះនឹងត្រូវបញ្ឈប់នៅពេលដែលទុនបំរុងមានចំនួនស្មើនឹង ១០% នៃដើមទុន ដែលបានចុះបញ្ជី។

**២.១៤ ចំណូល និង ចំណាយការប្រាក់**

ចំណូលបានមកពីការប្រាក់លើឥណទាននិងបុរេប្រទានចំពោះអតិថិជន និងប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារនានាត្រូវបានទទួលស្គាល់លើមូលដ្ឋានប្រាក់បង្ករ លើកលែងតែឥណទាន ដែលមានការសង្ស័យ ថាពុំធានាទទួលបាននូវការទូទាត់សងវិញ។ ក្នុងករណីនេះ ការប្រាក់ពុំត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលទេ។ ចំពោះគណនីឥណទានដែលបានចំណាត់ថ្នាក់ថាពុំមានដំណើរការសង ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានផ្អាករហូតដល់មានសំណងជាសាច់ប្រាក់វិញ។ គណនីឥណទានផ្តល់ទៅអតិថិជន ត្រូវបានចំណាត់ថ្នាក់ជាឥណទានពុំមានដំណើរការសងក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពី ៣០ថ្ងៃ ឡើងទៅ។

ចំណាយការប្រាក់លើប្រាក់កម្ចីត្រូវបានទទួលស្គាល់តាមមូលដ្ឋានប្រាក់បង្ករ។

**២.១៥ អំណោយ**

អំណោយត្រូវបានទទួលស្គាល់តាមតំលៃទីផ្សារក្នុងរបាយការណ៍ចំណូល នៅពេលទទួលបាន។ អំណោយត្រូវបានកត់ត្រាទៅក្នុងចំណូលពីប្រតិបត្តិការផ្សេងៗ។

**២.១៦ ការជួលទៅតាមកិច្ចសន្យាប្រតិបត្តិការ**

ការជួលដែលចំណែកហានិភ័យជាក់លាក់ និងផលកម្មសិទ្ធិត្រូវបានរក្សាទុកដោយភាគីម្ចាស់ទ្រព្យត្រូវបានចាត់ថ្នាក់ជាការជួលតាមកិច្ចសន្យាប្រតិបត្តិការ។ ការទូទាត់ដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃការជួលទៅតាមកិច្ចសន្យាប្រតិបត្តិការត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលជាចំណាយស្មើភាគសំរាប់កំឡុងពេលនៃកិច្ចសន្យាជួល។

**២.១៧ សំវិធានធន**

សំវិធានធនត្រូវបានកត់ត្រា លើកណាក្រុមហ៊ុនមាននៅបច្ចុប្បន្ន នូវកាតព្វកិច្ចស្របច្បាប់ ឬ វាទរហិត ដែលបានកើតឡើងជាលទ្ធផលនៃប្រតិបត្តិការណ៍ពីអតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរអោយជឿជាក់បាន។



នៅពេលមានកាតព្វកិច្ចប្រហាក់ប្រហែលគ្នាជាច្រើន កំរិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចទាំងនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់កាតព្វកិច្ចទាំងមូល។

សំវិធានធនត្រូវបានគេវាស់ស្ទង់ តាមតំលៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវការ ដើម្បីទូទាត់កាតព្វកិច្ច ដោយប្រើអត្រាអប្បបរមាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតំលៃទីផ្សារបច្ចុប្បន្ននៃតំលៃពេលវេលាទឹកប្រាក់ និង ហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

**២.១៨ ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ**

ចំណាយពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទ រួមមាន ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និង ពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ។ ពន្ធត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ។ ពន្ធក្រៅពីពន្ធលើប្រាក់ចំណេញ ត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ។

ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ គឺជាពន្ធដែលត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃបិទបញ្ជី ដោយអនុលោមទៅតាមច្បាប់ពន្ធដារនៃកម្ពុជា។

ពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រទ្រព្យអកម្ម ទៅលើភាពលំអៀងជាបណ្តោះ អាសន្នរវាងមូលដ្ឋានគិតពន្ធនៃទ្រព្យសកម្មនិងអកម្ម ធៀបនឹងតម្លៃយោងដែលបានរាយការណ៍ក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។ តម្លៃដែលបានកំណត់ចំពោះពន្ធពន្យារទៅការិយបរិច្ឆេទក្រោយ មានមូលដ្ឋានលើការព្យាករណ៍លើការ សំរេចបានឬការទូទាត់នៃតម្លៃយោងនៃទ្រព្យសកម្ម និងអកម្ម ដោយប្រើអត្រាពន្ធដែលបានកំណត់នៅថ្ងៃបិទបញ្ជី។ ពន្ធសកម្មយោងទៅការិយបរិច្ឆេទក្រោយត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថា នឹងមានលទ្ធផលចំណេញជាប់ពន្ធ នាពេលអនាគតដើម្បីកាត់កងជាមួយពន្ធសកម្មយោងទៅការិយបរិច្ឆេទក្រោយនោះ។ ពន្ធសកម្មយោងទៅការិយបរិច្ឆេទក្រោយត្រូវបានកាត់បន្ថយក្នុងករណីដែលលែងមានការរំពឹងថាអត្ថប្រយោជន៍ពន្ធនោះអាចនឹងប្រើប្រាស់បានទៀត។

**២.១៧ ភាគីសម្ព័ន្ធហិរញ្ញវត្ថុ**

ភាគីនីមួយៗត្រូវបានសំគាល់ជាសម្ព័ន្ធហិរញ្ញវត្ថុរវាងគ្នា លើកលែងតែភាគីណាមួយអាចត្រួតត្រាភាគីមួយទៀត ឬ អាចជះឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសំរេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចប្រតិបត្តិការអាជីវកម្ម។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុរាប់បញ្ចូលបុគ្គលទាំងឡាយដែលកាន់កាប់ដោយផ្ទាល់ ឬ ដោយប្រយោល ១០% យ៉ាងតិចនៃដើមទុន ឬសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលបុគ្គលណាដែលចូលរួមក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

**៣. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណលើគណនេយ្យ**

ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យ ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ ផ្អែកលើបទពិសោធន៍កន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកនូវ ហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ក្រុមហ៊ុនធ្វើការប៉ាន់ប្រមាណ និងសន្មត ដែលប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មដែលបានរាយការណ៍ពាក់ព័ន្ធនឹងពេលអនាគត។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ ប្រមាណគណនេយ្យ កម្រសមមូលទៅនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធណាស់។ ការប៉ាន់ប្រមាណ និងសន្មតទៅលើហានិភ័យជាសារវន្ត ដែលបណ្តាលឱ្យមានការកែតម្រូវធំៗ ចំពោះតម្លៃក្នុងបញ្ជីដែលនៅសល់នៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ និងត្រូវបាន ធ្វើការពិភាក្សាដូចខាងក្រោម។

**ក) ការខាតបង់លើការអន់ថយ នៃឥណទាន និងបុរេប្រទាន**

ក្រុមហ៊ុនត្រូវបានតម្រូវអោយគោរពតាមការបែងចែកចំណាត់ថ្នាក់ឥណទាន និងសំវិធានធន តាមប្រកាស លេខ ធ៧-០២-១៨៦ប្រ.ក. ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០២ ស្តីពីការបែងចែកចំណាត់ថ្នាក់ទ្រព្យសកម្ម និងសំវិធានធននៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាតម្រូវអោយ គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទាន បុរេប្រទាន និងទ្រព្យសកម្ម ប្រហាក់ប្រហែលរបស់ខ្លួនជា ៤ ថ្នាក់ ហើយកំរិតអប្បបរមានៃសំវិធានធនជាក់លាក់តាមបទបញ្ញត្តិ ត្រូវបានធ្វើឡើងដោយអាស្រ័យលើការធ្វើចំ ណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជារត្ថុបញ្ចាំ។ ក្នុងគោលបំណងបែងចែកចំណាត់ថ្នាក់ឥណទាន តម្រូវឱ្យ ក្រុមហ៊ុនពិចារណាទៅលើហានិភ័យ និងកត្តាពាក់ព័ន្ធទាំងអស់ ដែលអាចប៉ះពាល់ដល់លទ្ធភាពសងរបស់ **“អ្នកខ្ចី”** ។

**ខ) ពន្ធលើប្រាក់ចំណេញ**

ពន្ធត្រូវបានគេគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ បទបញ្ញត្តិទាំងអស់នេះ មានការ ផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការសំរេចជាចុងក្រោយលើចំនួនពន្ធ នឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យចុងក្រោយដោយអាជ្ញាធរ ពន្ធដារ។

នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង ភាពលំអៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញ និងសំវិធានធនលើពន្ធពន្យារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលការកំណត់ពន្ធបានធ្វើឡើង។

**៤. សាច់ប្រាក់**

	២០១១	២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់នៅការិយាល័យកណ្តាល	18,047	72,892	5,780
សាច់ប្រាក់នៅសាខា	2,191	8,849	1,675
	<b>20,238</b>	<b>81,741</b>	<b>7,455</b>

៥. សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

	២០១១		២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
គណនីចរន្ត៖				
ធនាគារជាតិនៃកម្ពុជា	416	1,680	396	
ធនាគារអេស៊ីលីដាក់អិលស៊ី	1,945	7,857	100	
ធនាគារអភិវឌ្ឍន៍ជនបទ	129	521	139	
ធនាគារកាណាឌីយ៉ាអ.ក	503	2,032	503	
ធនាគារ Maruhan Japan	2,320	9,370	-	
	<b>5,313</b>	<b>21,460</b>	<b>1,138</b>	
គណនីសន្សំ៖				
ធនាគារកាណាឌីយ៉ាអ.ក	18,026	72,807	45,512	
ធនាគារអេស៊ីលីដាក់អិលស៊ី	40,344	162,949	442	
	58,370	235,756	45,954	
	<b>63,683</b>	<b>257,216</b>	<b>47,092</b>	

ក. ប្រាក់បញ្ញើនិងប្រាក់តំកល់ខាងលើត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	២០១១		២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
i) វិភាគតាមកាលកំណត់៖				
ក្នុងអំឡុងពេលមួយខែ	63,683	257,216	47,092	
ii) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	63,683	257,216	47,092	

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	២០១១		២០១០	
	ភាគរយ		ភាគរយ	
គណនីចរន្ត	-		-	
គណនីសន្សំ	0.50 - 0.75		0.50 - 0.75	

**៦. ប្រាក់តំកល់តាមច្បាប់នៃធនាគារជាតិ**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តំកល់លក្ខន្តិកៈ	40,000	161,560	20,500

ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៧៧-០០-០៦ ចុះនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ កែតម្រូវដោយប្រកាសលេខ ៧៧-០៦-២០៩ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ ក្រុមហ៊ុនត្រូវរក្សានៅ ធនាគារជាតិនៃកម្ពុជា នូវប្រាក់តំកល់លក្ខន្តិកៈចំនួន ៥% នៃដើមទុន ដោយទទួលបានកំរៃការប្រាក់។ ប្រាក់តំកល់លក្ខន្តិកៈនេះ នឹងត្រូវប្រគល់អោយទៅក្រុមហ៊ុនវិញនៅពេលដែលមានការជំរះបញ្ជីដោយស្ម័គ្រចិត្ត ដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់។

ប្រាក់តំកល់លក្ខន្តិកៈជាប្រាក់រៀល ទទួលបានកំរៃការប្រាក់ប្រចាំឆ្នាំស្មើនឹងមួយភាគពីរ (១/២) នៃអត្រាការប្រាក់បុរេបញ្ញើប្រឡូឡាន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយដែលអាចទូទាត់ក្នុងរយៈពេល ៦ ខែម្តង។ ប្រាក់តំកល់លក្ខន្តិកៈ ជាដុល្លារអាមេរិកទទួលបានកំរៃការប្រាក់បីភាគប្រាំបី (៣/៨) នៃអត្រា SIBOR ក្នុងរយៈពេល ៦ ខែម្តង។

**៧. ឥណទាន និងបុរេប្រទានចំពោះអតិថិជន**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានជាឯកត្តជន	2,555,489	10,321,619	2,041,926
ឥណទានជាក្រុម	1,950	7,876	7,440
	2,557,439	10,329,495	2,049,366
សំវិធានធនសំរាប់ឥណទានអាចបាត់បង់ ( * )	( 5,212 )	( 21,049 )	( 4,752 )
	2,552,227	10,308,446	2,044,614

(\* ) ចលនាក្នុងខ្លួនសំវិធានធនលើឥណទានអាចបាត់បង់មានដូចតទៅ៖

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	4,752	19,192	33,749
( ការប្រមូលមកវិញ )/សំវិធានធនក្នុងការិយបរិច្ឆេទ	1,724	6,963	( 4,897 )
ការលុបចោលបំណុលក្នុងការិយបរិច្ឆេទ	( 1,264 )	( 5,106 )	( 24,100 )
សមតុល្យនៅចុងការិយបរិច្ឆេទ	5,212	21,049	4,752

(ក) ការវិភាគតាមប្រតិបត្តិការ:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានធម្មតា៖			
-មានវត្តមាន ( * )	2,552,087	10,307,879	2,044,269
-ពុំមានវត្តមាន	140	565	345
ឥណទានក្រោមធម្មតា៖			
-មានវត្តមាន	2,448	9,887	1,652
-ពុំមានវត្តមាន	-	-	-
ឥណទានជាប់សង្ស័យ៖			
- មានវត្តមាន	419	1,692	1,840
- ពុំមានវត្តមាន	-	-	-
ឥណទានបាត់បង់៖			
- មានវត្តមាន	2,345	9,472	1,260
- ពុំមានវត្តមាន	-	-	-
	2,557,439	10,329,495	2,049,366

(ខ) វិភាគតាមកាលកំណត់សង៖

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងកំឡុងពេលមួយខែ	4,264	17,221	1,620
ពីមួយខែទៅបីខែ	23,355	94,331	10,558
ពីបួនខែទៅមួយឆ្នាំ	833,904	3,368,138	722,653
លើសពីមួយឆ្នាំ	1,695,916	6,849,805	1,314,535
	2,557,439	10,329,495	2,049,366

(គ) វិភាគតាមវត្តមាន៖

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មានវត្តមាន ( * )	2,557,299	10,328,930	2,049,021
ពុំមានវត្តមាន	140	565	345
	2,557,439	10,329,495	2,049,366

( \* ) ឥណទានដែលមានវត្តមានគឺតំណាងអោយឥណទាន និងបុរេប្រទានទៅអោយអតិថិជនដែលដាក់បញ្ចាំនូវប្លង់រឹង និងប្លង់ទន់។ ប្រហែល ៨០% នៃឥណទាន គឺដាក់ធានាដោយប្លង់ទន់។ ប្លង់ទន់ គឺជាវិញ្ញាប័ត្រក្រៅផ្លូវការ ដែលចេញដោយអាជ្ញាធរស្រុក ឬលិខិតផ្ទេរកម្មសិទ្ធិ ដែលចេញដោយមេឃុំ ជាជាងប្លង់រឹងដែលចុះបញ្ជីដោយអង្គការចុះបញ្ជីស្តារឡើងដោយក្រោមច្បាប់ភូមិបាល។ សុពលភាពនៃវិញ្ញាប័ត្របញ្ជាក់អចនលនទ្រព្យគឺមានលក្ខណៈដោយហេតុ។

(ឃ) វិភាគតាមប្រភេទរូបិយប័ណ្ណ:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	2,557,439	10,329,495	2,049,366

(ង) វិភាគតាមប្រភេទស្នាក់នៅ:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
និវាសនជន	2,557,439	10,329,495	2,049,366

(ច) វិភាគតាមសម្ព័ន្ធភាគី:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ភាគីសម្ព័ន្ធភាគី (បុគ្គលិក)	2,216	8,950	3,144
ពុំមែនភាគីសម្ព័ន្ធភាគី	2,555,223	10,320,545	2,046,222
	2,557,439	10,329,495	2,049,366

(ឆ) វិភាគតាមផ្នែកសេដ្ឋកិច្ច:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមគ្រួសារ	483,445	1,952,633	755,043
កសិកម្ម	620,632	2,506,733	459,132
សំណង់	267,581	1,080,760	-
ដឹកជញ្ជូន	647,874	2,616,764	353,117
សេវាកម្ម	198,490	801,701	171,749
ពានិជ្ជកម្ម	331,901	1,340,547	306,861
បុគ្គលិក	2,216	8,950	3,144
ផ្សេងៗ	5,300	21,407	320
	2,557,439	10,329,495	2,049,366

(ជ) វិភាគតាមហានិភ័យ:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពុំមានហានិភ័យ	2,557,439	10,329,495	2,049,366

(ឈ) វិភាគតាមទីតាំង៖

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការិយាល័យកណ្តាល	1,795,707	7,252,860	1,418,027
សាខា	761,732	3,076,635	631,339
	2,557,439	10,329,495	2,049,366

(ញ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	២០១១	២០១០
	ភាគរយ	ភាគរយ
ឥណទានទៅអតិថិជន	23% - 36%	24% - 36%
ឥណទានទៅបុគ្គលិក	0 %	0 %

៨. ទុនវិនិយោគ

នាការិយបរិច្ឆេទថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១១ ក្រុមហ៊ុនដែលជាសមាជិក សមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជាបានសំរេចចិត្តធ្វើការវិនិយោគ ៤% នៃទុនវិនិយោគ ១០% របស់សមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា ទៅក្នុងក្រុមហ៊ុនការិយាល័យឥណទានកម្ពុជាដែលហៅកាត់ថា Credit Bureau (Cambodia) Co., Ltd. ជាមួយចំនួនទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក ដើម្បីបង្កើតជាការិយាល័យឥណទានឯកជនមួយនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងផ្តល់ព័ត៌មានឥណទានចំណោមប្រព័ន្ធគ្រឹស្ថាននីមីក្រូហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការណ៍ក្នុងប្រទេសកម្ពុជា។ ការវិនិយោគនេះធ្វើឡើងតាមការព្រមព្រៀងគ្នា ក្នុងចំណោមសមាជិកនៃសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodian Microfinance Association) នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១០ ដែលបានសំរេចថាសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវវិនិយោគ ១០% សមមាត្រនឹង ២៥០.០០០ ដុល្លារអាមេរិក នៃភាគទុនសរុបរបស់ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា។

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១១ ទុនវិនិយោគចំនួនទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិកត្រូវបានបង់គ្រប់ចំនួនដោយក្រុមហ៊ុនទៅក្នុងសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីវិនិយោគក្នុងក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា។ ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា កំពុងនៅក្នុងដំណើរការចុះបញ្ជីពាណិជ្ជកម្ម ជាមួយដើមទុន ២.៥០០.០០០ ដុល្លារ អាមេរិក។ ទុនវិនិយោគនេះពុំមានការប្រាក់នោះទេ។

**៦. អចលនទ្រព្យ**

	កែលំអអតារ	សំភារៈការិយាល័យ	កំព្យូទ័រ និងឧបករណ៍ ព័ត៌មានវិទ្យា	គ្រឿងសង្ហារឹម	យានយន្ត	សរុប	សរុប
ថ្ងៃដើម							
នាថ្ងៃទី១មករា ២០១១	1,298	4,167	10,069	12,237	45,094	72,865	295,322
ទិញបន្ថែម	-	-	5,647	436	-	6,083	24,569
នាថ្ងៃទី៣១ ធ្នូ ២០១១	1,298	4,167	15,716	12,673	45,094	78,948	318,871
រំលស់បង្គរ							
នាថ្ងៃទី១មករា ២០១១	1,023	2,322	6,860	6,702	25,058	41,965	170,084
ទាយជួនក្នុង ការិយបរិច្ឆេទ	206	461	4,429	1,490	5,009	11,595	46,832
នាថ្ងៃទី៣១ ធ្នូ ២០១១	1,229	2,782	11,289	8,192	30,067	53,559	216,325
តម្លៃលើបញ្ជី							
នាថ្ងៃទី៣១ ធ្នូ ២០១១	69	1,385	4,427	4,481	15,027	25,389	102,546
នាថ្ងៃទី៣១ ធ្នូ ២០១០	275	1,845	3,209	5,535	20,036	30,900	124,805
ទាយជួនក្នុងឆ្នាំ ២០១០	377	2,077	3,306	1,647	8,182	15,590	-



**១០. ពន្ធពន្យារនៃទ្រព្យសកម្ម**

ពន្ធពន្យារទៅការិយាល័យនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម គឺត្រូវបានកាត់កង នៅពេលដែលមានសិទ្ធិអនុវត្តន៍ ស្របច្បាប់ ដើម្បីកាត់កង លើពន្ធពន្យារនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម និងនៅពេលពន្ធពន្យារនៃប្រាក់ចំណេញ ដែលជាប់ពាក់ព័ន្ធនឹងអាជ្ញាធរសារពើពន្ធដូចគ្នា។ ចំនួនដែលកាត់កងគឺត្រូវបានបង្ហាញដូចខាងក្រោម:

	២០១១		២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធយោងទៅការិយាល័យនៃទ្រព្យសកម្ម	4,580	18,498	3,926	
ពន្ធយោងទៅការិយាល័យនៃទ្រព្យអសកម្ម	-	-	-	
	4,580	18,498	3,926	

បំរើបំរួលដុលនៃពន្ធប្រាក់ចំណេញយោងទៅការិយាល័យគឺ ត្រូវបានបង្ហាញដូចខាងក្រោម:

	សំវិធានធននៃ ប្រាក់សោធននិវត្តន៍		អចលនទ្រព្យ	សរុប
	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០	2,290	(210)		2,080
ទូទាត់ក្នុងគណនីលទ្ធផល	1,162	684		1,846
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០១១	3,452	474		3,926
ទូទាត់ក្នុងគណនីលទ្ធផល	594	60		654
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១១	4,046	534		4,580

**១១. ទ្រព្យសកម្មផ្សេងទៀត**

	២០១១		២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទទួល	31,139	125,770	26,090	
ការប្រាក់បានព្យួរទុក	(237)	(957)	(271)	
ប្រាក់បង់មុនលើការជួល	9,045	36,533	8,990	
ប្រាក់ដឹកលក្ខណភាគហ៊ុនរបស់ Consorzio Etimos S.C (* )	6,553	26,467	4,462	
ផ្សេងៗ	65	263	1,320	
	46,565	188,076	40,591	

(\* ) ដោយយោងទៅតាមកិច្ចសន្យាប្រាក់ពី Consorzio Etimos S.C. ក្រុមហ៊ុនគឺតំរូវអោយទិញភាគហ៊ុនពី Consorzio Etimos S.C. ដូចបានកំណត់នៅក្នុងកិច្ចសន្យាប្រាក់គឺមានតំលៃ ២៥៨ អ៊ីរ៉ូ ក្នុងមួយភាគហ៊ុន។ កិច្ចសន្យានេះគឺអនុវត្តន៍តាមតម្រូវការរបស់ Consorzio Etimos S.C. និងចំនួនដែលបានទិញ គឺជាប្រាក់បញ្ញើ ដែលអាចប្រមូលមកវិញ និងត្រូវទូទាត់សងនៅពេលក្រុមហ៊ុនទូទាត់សងបំណុលវិញ និងពុំមានកម្ចីពី Consorzio Etimos S.C. តទៅទៀត។

**១២. គណនីត្រូវទូទាត់ទៅភាគទុនិក**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោកស្រី ស្រេង ស៊ីរេង	150,000	605,850	100,000
លោក ប៉ា ប៉ុណ្ណារិទ្ធី	-	-	8,000
	150,000	605,850	108,000

គណនីត្រូវទូទាត់ទៅភាគទុនិកតំណាងអោយប្រាក់កម្ចីពីភាគទុនិកដែលនិងដល់កាលកំណត់សងក្នុងរយៈពេល ៦ ទៅ ៩ ខែ និងមានការប្រាក់ ១០% ក្នុងមួយឆ្នាំ (២០១០: ១០%) ។

**១៣. កម្ចី**

	កំណត់សំគាល់	២០១១		២០១០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
KIVA Microfunds	(i)	454,398	1,835,313	398,506
Consorzio Etimos S.C	(ii)	399,430	1,613,298	224,430
ធនាគារអភិវឌ្ឍន៍ជនបទ		-	-	300,000
Luxembourg Microfinance and Development Fund SICAV	(iii)	450,000	1,817,550	500,000
ធនាគារ Maruhan Japan	(iv)	180,000	727,020	-
ធនាគារអេស៊ីលីដាក់អិលស៊ី	(v)	100,000	403,900	-
		1,583,828	6,397,081	1,422,936

(i) KIVA Microfunds

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០០៧ ក្រុមហ៊ុនបានចុះកិច្ចសន្យាខ្ចីប្រាក់ពី KIVA Microfunds ហៅកាត់ថា (“KIVA”) ។ ក្រុមហ៊ុនត្រូវផ្តល់ឥណទានដំបូងអោយអតិថិជនបន្ទាប់មកធ្វើការស្នើសុំពី KIVA Microfunds តាមរយៈគេហទំព័រ របស់ KIVA ។ ឥណទាននេះពុំមានការធានាពុំមានការប្រាក់និងប្រាក់ដើមត្រូវបង់សងប្រចាំខែ។

(ii) Consorzio Etimos S.C.

<b>កាលកំណត់</b>	ឥណទាននីមួយៗមានកាលកំណត់រយៈពេល ៤ឆ្នាំ ឥណទានទី១: ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២
<b>ឥណទាន</b>	ឥណទានទី ១: ២០០.០០០ ដុល្លារអាមេរិក ឥណទានទី ២: ៣០០.០០០ ដុល្លារអាមេរិក
<b>ការទូទាត់សង</b>	ប្រាក់ដើមនិងការប្រាក់ត្រូវទូទាត់សងរៀងរាល់ ៦ខែ
<b>អាត្រាការប្រាក់</b>	ឥណទានទី ១: អាត្រាការប្រាក់ប្រចាំឆ្នាំគឺ LIBOR គិតលើមូលដ្ឋាន៦ខែបូកនិង ៥,៥% ឬការប្រាក់អប្បបរមាស្មើនិង ៨% ក្នុង ១ឆ្នាំ ដោយមានទឹកប្រាក់ស្មើនិង ២០០.០០០ ដុល្លារអាមេរិក។ ឥណទានទី ២: អាត្រាការប្រាក់ប្រចាំឆ្នាំគឺ LIBOR គិតលើមូលដ្ឋាន ៦ខែបូកនិង ៥,៥% ឬការប្រាក់អប្បបរមាស្មើនិង ៨% ក្នុង ១ឆ្នាំ។
<b>ទ្រព្យបញ្ចាំ</b>	ក្រុមហ៊ុនបានទិញភាគហ៊ុនពី Consorzio Etimos S.C. ចំនួន១៧ មានទឹកប្រាក់ស្មើនឹង ៤.៣៨៦ អឺរ៉ូ (ស្មើនឹង ៦.៥៥៣ ដុល្លារអាមេរិកដូចបានរៀបរាប់ក្នុងកំណត់សំគាល់ ១១ ខាងលើ

(iii) Luxembourg Microfinance and Development Fund SICAV

<b>កាលកំណត់</b>	ឥណទានមានកាលកំណត់រយៈពេល ៤ ឆ្នាំនៅថ្ងៃ ឥណទានទី ១: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១២ ឥណទានទី ២: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥
<b>ឥណទាន</b>	ឥណទានទី ១: ២០០.០០០ ដុល្លារអាមេរិក ឥណទានទី ២: ៣០០.០០០ ដុល្លារអាមេរិក
<b>ការទូទាត់សង</b>	ឥណទានទី ១: ប្រាក់ដើមត្រូវទូទាត់សងចំនួន ៥០.០០០ ដុល្លារអាមេរិកនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១១ និង ១៥០.០០០ ដុល្លារអាមេរិក នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ ២០១២ ឥណទានទី ២: ប្រាក់ដើមត្រូវទូទាត់សងចំនួន ៧៥.០០០ ដុល្លារអាមេរិក នៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៤ និង ២២៥.០០០ ដុល្លារអាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥
<b>អាត្រាការប្រាក់</b>	ឥណទានទី ១: អាត្រាការប្រាក់ ៨% ក្នុង ១ឆ្នាំ ឥណទានទី ២: អាត្រាការប្រាក់ ៨% ក្នុង ១ឆ្នាំ ( ដកចេញនូវពន្ធលើការប្រាក់ )
<b>ទ្រព្យបញ្ចាំ</b>	ពុំមានការធានា

(iv) ធនាគារ Maruhan Japan

កាលកំណត់	ឥណទានមានកាលកំណត់រយៈពេល ៣ឆ្នាំ នៅថ្ងៃ ឥណទានទី ១: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤
ឥណទាន	ឥណទានទី ១: ១៨០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ប្រាក់ដើមត្រូវទូទាត់សងចំនួន ១៥.០០០ ដុល្លារអាមេរិកនៅរៀងរាល់ត្រីមាស
អត្រាការប្រាក់	៩% ក្នុង ១ឆ្នាំ
ទ្រព្យបញ្ចាំ	ពុំមានការធានា

(v) ធនាគារអេស៊ីលីដាភីអិលស៊ី

កាលកំណត់	ឥណទានមានកាលកំណត់រយៈពេល ១ ខែនៅថ្ងៃ ឥណទានទី ១: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១២
ឥណទាន	ឥណទានទី ១: ១០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ប្រាក់ដើមត្រូវទូទាត់សងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១២
អត្រាការប្រាក់	៩% ក្នុង ១ឆ្នាំ
ទ្រព្យបញ្ចាំ	ពុំមានការធានា

១៤. សំវិធានធនពន្ធលើប្រាក់ចំណេញ

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	31,298	126,413	17,468
សំវិធានធនក្នុងការិយបរិច្ឆេទ	27,445	110,850	31,208
ពន្ធបានបង់ក្នុងការិយបរិច្ឆេទ	(33,457)	(135,133)	(17,379)
	25,286	102,130	31,298

**១៥. ទ្រព្យអកម្មផ្សេងៗ**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍ ( * )	40,460	163,418	34,900
ការប្រាក់ត្រូវបង់	21,831	88,176	11,355
លាភការត្រូវបង់	-	-	10,632
ធានារាប់រងលើបុគ្គលិក	5,471	22,097	5,471
សោហ៊ុយវិជ្ជាជីវៈត្រូវបង់	8,500	34,332	3,150
ពន្ធលើប្រាក់ខែនឹងពន្ធកាត់ទុកត្រូវបង់ផ្សេងៗ	3,035	12,258	3,085
ផ្សេងៗ	6,084	24,573	2,440
	85,381	344,854	71,033

(\* ) បំរែបំរួលរបស់សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍ត្រូវបានបង្ហាញដូចខាងក្រោម:

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	34,900	140,961	23,580
បានទូទាត់ក្នុងការិយបរិច្ឆេទ	(6,090)	(24,598)	(300)
សំវិធានធនក្នុងការិយបរិច្ឆេទ	5,220	21,084	5,810
សំវិធានធនក្នុងការិយបរិច្ឆេទបង់ដោយបុគ្គលិក	6,430	25,971	5,810
	40,460	163,418	34,900

**១៦. ដើមទុន**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	410,000	1,655,990	410,000
ដើមទុនបានបង់	390,000	1,575,210	-
សមតុល្យនៅចុងការិយបរិច្ឆេទ	800,000	3,231,200	410,000

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១១ ដើមទុនលក្ខន្តិកៈដែលចុះបញ្ជីរបស់ក្រុមហ៊ុនគឺមានចំនួន ៨០.០០០ ភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតំលៃ ១០ដុល្លារអាមេរិក។ ចំនួនភាគហ៊ុនទាំងអស់ត្រូវបានបង់គ្រប់ចំនួន។

នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១១ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានសំរេចចិត្តបង្កើនដើមទុនពីចំនួន ៤១.០០០ ទៅ ៨០.០០០ ភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតំលៃ ១០ ដុល្លារអាមេរិក។ ការបង្កើនដើមទុននេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១១។

នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១២ វិសោធនកម្មទៅលើលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយក្រសួង ពាណិជ្ជកម្ម។

បរិយាយលំអិតភាគទុននិករបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	២០១១		២០១០
	ដុល្លារអាមេរិក	ភាគរយ	ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	270,000	33.8%	100,000
លោកស្រី ស្រេងស៊ីរេន	260,000	32.5%	120,000
លោក អ៊ឹង គឹមសេង	150,000	18.8%	100,000
លោក ជេត ច័ន្ទប្រសើរ	50,000	6.3%	40,000
លោក ប៉ា ប៊ុណ្ណារិទ្ធី	43,300	5.4%	30,000
លោក ប៉ា ប៊ុណ្ណារិទ្ធី (តំណាងអោយបុគ្គលិក)	16,700	2.1%	-
លោក ប៉ា ប៊ុណ្ណគីរី	-	0.0%	10,000
លោកស្រី ប៊ុយ ស៊ីវណ្ណថា	10,000	1.3%	10,000
	800,000	100.0%	410,000

**១៧. ចំណូលការព្រួង**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនានិងបុរេប្រទានទៅអតិថិជន	598,264	2,416,388	512,735
ប្រាក់បញ្ញើនិងសមតុល្យជាមួយធនាគារផ្សេងៗ	1,209	4,883	516
	599,473	2,421,271	513,251

**១៨. ចំណាយការប្រាក់**

ចំណាយការប្រាក់កើតឡើងនៅលើប្រាក់កម្ចី។

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយការប្រាក់លើប្រាក់កម្ចី	100,599	406,319	81,077
	100,599	406,319	81,077

**១៩. ចំណូលពីប្រតិបត្តិការផ្សេងៗ**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការដាក់ពិន័យ	3,210	12,965	5,678
អំណោយ	1,276	5,154	-
ចំណូលប្រមូលបានពីឥណទានបានលប់ចោល	5,139	20,757	1,320
ចំណូលផ្សេងៗ	1,028	4,152	665
	10,653	43,028	7,663

**២០. ប្រើប្រាស់និងសោហ៊ុយបុគ្គលិកដទៃទៀត**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស	254,067	1,026,177	194,687
សោហ៊ុយបណ្តុះបណ្តាលបុគ្គលិក	1,470	5,937	1,800
	255,537	1,032,114	196,487

២១. ចំណាយលើប្រតិបត្តិការផ្សេងៗ

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយលើការប្រើប្រាស់យានយន្ត	24,369	98,425	18,422
សោហ៊ុយវិជ្ជាជីវៈ	24,115	97,400	6,787
ចំណាយលើការជួលការិយាល័យ	20,913	84,468	18,855
ចំណាយលើពន្ធកាត់ទុក	10,340	41,763	7,828
សម្ភារៈការិយាល័យនិងផ្គត់ផ្គង់	6,041	24,400	5,538
សោហ៊ុយនិងកំរើជើងសារ	5,204	21,018	15,157
សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍	5,220	21,084	5,810
សោហ៊ុយទំនាក់ទំនងនិងកំសាន្ត	4,860	19,630	2,988
សោហ៊ុយទឹកភ្លើង	4,651	18,785	4,953
សោហ៊ុយលើការទំនាក់ទំនង	4,589	18,535	4,749
ចំណាយលើសន្តិសុខ	3,240	13,086	3,240
បេសកកម្មនិងការធ្វើដំណើរ	3,042	12,287	2,530
សោហ៊ុយផ្សព្វផ្សាយនិងពាណិជ្ជកម្ម	2,270	9,169	923
ធានារ៉ាប់រង	1,151	4,649	995
សោហ៊ុយលើអាជ្ញាប័ណ្ណ	878	3,546	1,264
សោហ៊ុយសមាជិកភាព	750	3,029	750
ចំណាយលើការជួសជុលនិងថែទាំ	761	3,074	1,727
អំណោយ	432	1,745	1,792
ចំណាយលើការធ្វើដំណើរ	453	1,830	416
ចំណាយលើការប្រជុំក្រុមប្រឹក្សាភិបាល	451	1,822	-
ចំណាយផ្សេងៗ	6,321	25,531	3,898
	130,051	525,276	108,622



**២២. ពន្ធលើប្រាក់ចំណេញ**

**ក. ពន្ធលើប្រាក់ចំណេញ**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទ	27,445	110,850	31,208
ពន្ធពន្យារ (កំណត់សំគាល់ទី១០)	(654)	(2,641)	(1,846)
	26,791	108,210	29,362

**ខ. ការផ្ទៀងផ្ទាត់រវាងពន្ធលើប្រាក់ចំណេញ**

ដោយអនុលោមទៅតាមច្បាប់ពន្ធដាររបស់ប្រទេសកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញលើចំនួនដែលធំជាងរវាង ២០ ភាគរយ នៃប្រាក់ចំណេញដែលជាប់ពន្ធឬប្រាក់រំដោះពន្ធលើប្រាក់ចំណេញបានបង់ក្នុងឆ្នាំ។

ការផ្ទៀងផ្ទាត់រវាងពន្ធលើប្រាក់ចំណេញត្រូវបានគណនាតាមអត្រា ២០ ភាគរយ នៃពន្ធប្រាក់ចំណេញ ដែលត្រូវបានបង្ហាញក្នុងគណនីលទ្ធផលដូចរៀបរាប់ខាងក្រោម៖

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលមុនបង់ពន្ធលើប្រាក់ចំណេញ	110,620	446,794	124,035
ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០ ភាគរយ	22,124	89,359	24,807
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	5,321	21,491	6,401
<b>ពន្ធលើប្រាក់ចំណេញ</b>	<b>27,445</b>	<b>110,850</b>	<b>31,208</b>

**គ. បញ្ហាពន្ធដាងទៃទៀត**

ការគណនាពន្ធរបស់ក្រុមហ៊ុនតម្រូវអោយមានការត្រួតពិនិត្យជាប្រចាំដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារការ អនុវត្តន៍នៃច្បាប់ និងបញ្ញត្តិពន្ធដារលើប្រតិបត្តិការច្រើនប្រភេទខុសគ្នានៅមានភាពមន្ទិលចំពោះការបកស្រាយ ផ្សេងៗគ្នានៅឡើយចំនួនដែលរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងត្រូវបានផ្លាស់ប្តូរនៅក្នុងកាលបរិច្ឆេទក្រោយបន្ទាប់ពីមានការការកំណត់សម្រេចចុងក្រោយពីនាយកដ្ឋានពន្ធដាររួច។

**២៣. ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ**

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការអាជីវកម្ម			
លទ្ធផលមុនបង់ពន្ធ	110,620	446,794	124,035
និយ័តកម្មចំពោះ៖			
រំលស់លើអចលនទ្រព្យ (កំណត់សំគាល់ទី ៩)	11,595	46,832	15,590
បំណុលលុបចោល	(1,264)	(5,105)	-
សំវិធានធនសំរាប់ឥណទានអាចបាត់បង់ (កំណត់សំគាល់ទី ៧)	1,724	6,963	(4,897)
លទ្ធផលមុនការផ្លាស់ប្តូរទុនចល័ត	122,675	495,484	134,728
ការកើនឡើង/(ការថយចុះ)នៃសាច់ប្រាក់បណ្តាលមកពីការប្រែប្រួលទ្រព្យសកម្មនិងអកម្ម៖			
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	(19,500)	(78,761)	-
ឥណទាននិងបុរេប្រទានចំពោះអតិថិជន	(508,074)	(2,052,110)	(355,660)
ទ្រព្យសកម្មផ្សេងៗ	(5,974)	(24,129)	(5,385)
គណនីត្រូវទូទាត់ទៅភាគទុនិក	42,000	169,638	18,000
ទ្រព្យអកម្មផ្សេងទៀត	14,348	57,952	6,694
សាច់ប្រាក់បានពី/(ប្រើក្នុង)ប្រតិបត្តិការអាជីវកម្ម	(354,525)	(1,431,926)	(201,623)
ពន្ធដែលបានបង់ (កំណត់សំគាល់ទី ១៤)	(33,457)	(135,133)	(17,379)
<b>សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការអាជីវកម្ម</b>	<b>(387,982)</b>	<b>(1,567,059)</b>	<b>(219,002)</b>

**២៤. សមតុល្យនិវត្តន៍ប្រតិបត្តិការរោងចក្រស្រីស្រី**

ក. អត្ថប្រយោជន៍ផ្សេងៗរបស់ថ្នាក់ដឹកនាំ

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ	78,266	316,118	61,028

ខ. ប្រាក់កម្ចី

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោកស្រី ស្រេង ស៊ីវឆេង	150,000	605,850	100,000
លោក ប៉ា ប៊ុណ្ណារិទ្ធី	-	-	8,000
	150,000	605,850	108,000

**២៥. កិច្ចសន្យាជួល**

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការកណ្តាលព្រមទាំងការិយាល័យនៅខេត្តមានដូចខាងក្រោម៖

	២០១១		២០១០
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	16,680	67,371	20,280
លើសពីមួយឆ្នាំតែតិចជាងប្រាំឆ្នាំ	2,840	11,471	19,520
	19,520	78,842	39,800

**២៦. ព្រឹត្តិការណ៍ក្រោយការរាយការណ៍**

ក្រុមហ៊ុនបានប្តូរឈ្មោះពី ម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុចំកាត់ មកជា ម៉ាកស៊ីម៉ាមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវ មានកំរិត តាមរយៈលិខិតជូនចំពោះក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៥ ខែមករា ឆ្នាំ ២០១២ ហើយទទួលបានការអនុម័តយល់ព្រម នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១២។ ការប្តូរឈ្មោះនេះ ត្រូវបានទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១២។

**២៧. ការយល់ដឹងផ្នែកពន្ធដារ**

អគ្គនាយកដ្ឋានពន្ធដារមានការិយាល័យពន្ធដារចំនួនពីរ ដែលមានសិទ្ធិធ្វើការត្រួតពិនិត្យអង្គការពន្ធដារដំណើរការប្រកបអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់ពន្ធដារនិងបទបញ្ញត្តិផ្នែកពន្ធដារចំពោះប្រតិបត្តិការមួយចំនួនអាចត្រូវបកស្រាយដោយខុសពីគ្នានៅ ពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារនៃការិយាល័យពន្ធដារទាំងពីរនោះ។ ការវិនិច្ឆ័យរបស់ក្រុមហ៊ុនលើប្រតិបត្តិការជំនួញរបស់ខ្លួនអាច មានភាពខុសគ្នាពីការវិនិច្ឆ័យដែលធ្វើឡើងនៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារទាំងនោះ។

ប្រសិនបើគណនេយ្យកម្មប្រតិបត្តិការណាមួយត្រូវបានដំទាស់ដោយមន្ត្រីពន្ធដារនៃការិយាល័យណាមួយនោះក្រុមហ៊ុន នឹងរងការកំណត់ពន្ធ បន្ថែម ការផាកពិន័យនិងការប្រាក់យឺតយ៉ាវដែលអាចមានជាសារវន្ត។ ការកំណត់ពន្ធឡើងវិញ ដោយរដ្ឋបាលសារពើពន្ធអាចធ្វើទៅបានក្នុង រយៈពេលបីឆ្នាំនិងបន្តបានរហូតដល់រយៈពេលដប់ឆ្នាំ។

**២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

អាជីវកម្មរបស់ក្រុមហ៊ុនតម្រូវអោយមានការយកចិត្តទុកដាក់កំណត់គោលដៅទៅលើហានិភ័យ និងគ្រប់គ្រងហានិភ័យទាំងនោះ ប្រកបដោយ លក្ខណៈវិជ្ជាជីវៈ។ ការងារគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនគឺដើម្បីធ្វើការកំណត់អត្តសញ្ញាណ រាល់ហានិភ័យចម្បងៗគ្រប់គ្រងតួនាទីរបស់ ហានិភ័យនិងធ្វើការកំណត់ការបែងចែកមូលធនសំរាប់គ្រប់គ្រងហានិភ័យទាំងនោះ។ ហានិភ័យកើតឡើងពីសកម្មភាពអាជីវកម្មដែលក្រុមហ៊ុន ជួបប្រទះមានហានិភ័យប្រតិបត្តិការហានិភ័យ ហិរញ្ញវត្ថុហានិភ័យគុណភាពហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូរប្រាក់និងហានិភ័យ អត្រាការប្រាក់) និង ហានិភ័យសារធានធន។ ខាងក្រោមនេះ គឺជាគោលនយោបាយនិងគោលការណ៍នៃនាំដែលក្រុមហ៊ុនយកមកប្រើប្រាស់ ដើម្បីគ្រប់គ្រងហានិភ័យទាំងឡាយដែលពាក់ព័ន្ធនិងសកម្មភាពអាជីវកម្មរបស់ខ្លួន។

**២៨.១ ហានិភ័យប្រតិបត្តិការ**

ហានិភ័យប្រតិបត្តិការគឺជាហានិភ័យនៃការខាតបង់ ដែលអាចកើតមានឡើងដោយសារតែកង្វះខាតឬបរាជ័យនៃដំណើរគ្រប់គ្រងហានិភ័យប្រតិបត្តិការដោយសារតែមនុស្ស និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឬបណ្តាលមកពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានចាត់ចែងតាមរយៈការបង្កើតនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការការត្រួតពិនិត្យនិងការរាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្មតាមរយៈអង្គការគ្រប់គ្រងនិងគាំទ្រដែលឯករាជ្យពីអង្គការអាជីវកម្មនិងគណៈគ្រប់គ្រង។ ទាំងនេះរួមមានហានិភ័យខាងផ្នែកច្បាប់ការប្រព្រឹត្តតាមគណនេយ្យនិងការក្លែងបន្លំ។

គណៈគ្រប់គ្រងហានិភ័យឥណទានបានបង្កើតគោលនយោបាយ និងនីតិវិធីដើម្បីផ្តល់នូវការណែនាំទៅអោយក្រុមប្រតិបត្តិការសំខាន់ៗលើរចនាសម្ព័ន្ធការគ្រប់គ្រងហានិភ័យ និងភាពចាំបាច់នៃការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណស្នង់តំលៃគ្រប់គ្រងនិងត្រួតពិនិត្យហានិភ័យប្រតិបត្តិការរបស់ពួកគេ។ ច្បាប់ត្រួតពិនិត្យផ្ទៃក្នុងនិងការវាស់វែងត្រូវបាន ប្រតិបត្តិរួមមានការបង្កើតអជ្ញាធរសំរាប់ចុះហត្ថលេខាការកំណត់ការត្រួតពិនិត្យប្រព័ន្ធការធ្វើអោយមានប្រសិទ្ធភាពនៃនីតិវិធី និងឯកសារដោយធានានូវការអនុលោមតាមបទបញ្ញត្តិនិងតំរូវការច្បាប់។ ច្បាប់និងនីតិវិធីត្រូវបានត្រួតពិនិត្យ ឡើងវិញជាទៀងទាត់ដោយពិចារណាទៅលើគោលដៅនិងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រមទាំងបទបញ្ញត្តិ។

**២៨.២ ហានិភ័យឥណទាន**

ក្រុមហ៊ុនត្រូវបានសន្មតថាប្រឈមមុខនឹងហានិភ័យឥណទានដែលជាហានិភ័យបណ្តាមកពីអតិថិជនមួយឬដៃគូទីផ្សារ របស់ខ្លួនបរាជ័យក្នុងការបំពេញកត្តាច្បាប់កិច្ចសន្យាចំពោះក្រុមហ៊ុននាបំណាច់នៃកាលវិភាគ។ ហានិភ័យឥណទានកើតឡើងជាម្តងចេញពីឥណទាននិងបុរេប្រទានដែលកើតមានពីសកម្មភាពផ្តល់ឥណទានទាំងនោះ។

**(ក) ការវាស់វែងហានិភ័យឥណទាន**

ក្រុមហ៊ុនបានបង្កើតគោលនយោបាយហានិភ័យឥណទានដែលរៀបចំឡើងដើម្បីត្រួតត្រានូវការធានារ៉ាប់រងសកម្មភាពហានិភ័យ។ នីតិវិធីនៃការកំណត់កម្រិតហានិភ័យការត្រួតពិនិត្យការប្រើប្រាស់និងការគ្រប់គ្រងឥណទានត្រូវបានអនុវត្តឡើងផ្អែកតាមកម្មវិធីឥណទាន ដែលបានរៀបចំតំរោងសំរាប់ផលិតផលឬសំរៅតឥណទានពិសេសរួមបញ្ចូលទាំង ទីផ្សារគោលដៅកាលកំណត់នឹងលក្ខខណ្ឌឯកសារសំអាងនិងនីតិវិធីដែលផលិតផលឥណទាន នឹងត្រូវបានវាស់វែងនិងផ្តល់អោយ។ ក្រុមហ៊ុនក៏បានធានាថាខ្លួន មានការបែងចែកតួនាទីដាច់ស្រឡះរវាងអ្នកផ្តើមឥណទានអ្នកវាយតំលៃ និងអ្នក អនុម័តឥណទានផងដែរ។

**(ខ) ការគ្រប់គ្រងកំរិតហានិភ័យនិងគោលការណ៍គ្រប់គ្រងហានិភ័យ**

ក្រុមហ៊ុនគ្រប់គ្រងកំរិតនិងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញជាពិសេសទៅលើដៃគូជាបុគ្គល និងក្រុមព្រមទាំងទៅលើឧស្សាហកម្ម។

ក្រុមហ៊ុនរៀបចំនូវរចនាសម្ព័ន្ធតាមកំរិតនៃហានិភ័យឥណទានដោយដាក់កំរិតលើចំនួនទឹកប្រាក់នៃហានិភ័យដែលអាច ទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីឯកត្តជនឬក្រុមអ្នកខ្ចីនិងតាមផ្នែកឧស្សាហកម្ម។ ការប្រឈមមុខនឹងហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមរយៈការវិភាគ ជាទៀតទាក់ទងនូវសមត្ថភាពឯកត្តជនអ្នកខ្ចី និង ឯកត្តជនអ្នកខ្ចី សក្តានុពលនៃ កាតព្វកិច្ចក្នុងការសងគ្រលប់នូវការប្រាក់និងប្រាក់ដើម ព្រមទាំង តាមរយៈការពិនិត្យឡើងវិញនូវកម្រិតផ្តល់ឥណទាន ដែលសមស្រប។ វាក៏ត្រូវបានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយកនូវទ្រព្យនិងលិខិត ធានារបស់អង្គការឬឯកត្តជនក៏ដូចជាការផ្តល់ធ្វើនូវសំវិធានសំរាប់ការបាត់បង់ឥណទានផងដែរ។ ការកំណត់នូវកម្រិតនៃហានិភ័យឥណទាន តាម ប្រភេទផលិតផលនិងវិស័យឧស្សាហកម្មត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំៗត្រូវបានកំណត់ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅចំពោះអត្ថប្រយោជន៍ឯកត្តជនណា មួយដែលលើសពី ១០ ភាគរយនៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន។ យោងតាមប្រកាសលេខ ៨៧-០៦-២២៦ ប្រ.ក របស់ធនាគារជាតិនៃកម្ពុជាក្រុមហ៊ុន ចាំបាច់រក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០ ភាគរយរវាងហានិភ័យ ឥណទានទូទៅរបស់ក្រុមហ៊ុនធៀបនឹងអត្ថប្រយោជន៍ឯកត្ត ជនណាមួយនិងមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន។ ហានិភ័យឥណទានធំៗមិនត្រូវលើសពី ៣០០ភាគរយ មូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន ទេ។

(គ) គោលការណ៍សំវិធានធននិងភាពអន់ថយ

ក្រុមហ៊ុនតម្រូវអោយអនុវត្តតាមការចាត់ថ្នាក់ឥណទាននិងសំវិធានធននៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងតាម ប្រកាសដែលពាក់ព័ន្ធដែល មាននៅកំណត់សំគាល់លេខ ២.៨ ចេញដោយធនាគារជាតិនៃកម្ពុជា។

ឥណទាននិងបុរេប្រទានដែលមានរយៈពេលហួសកំណត់សងតិចជាង៣០ថ្ងៃ មិនចាត់ថាមានភាពអន់ថយនោះទេ លើកលែងតែមានព័ត៌មាន ផ្ទុយពីនេះ។ កម្រិតអប្បបរមានៃសំវិធានជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើង អាស្រ័យដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ។

(ឃ) ហានិភ័យអតិបរមានៃឥណទានមុនរាប់បញ្ចូលវត្ថុបញ្ចាំឬមុនការកើនឡើងឥណទានផ្សេងៗ

	២០១១	២០១០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ហានិភ័យឥណទានទាក់ទងនឹងធាតុនៅក្នុងតារាងតុល្យការ៖		
សមតុល្យនៅធនាគារផ្សេងៗ	63,683	47,092
ឥណទាននិងបុរេប្រទានអោយអតិថិជន	2,552,227	2,044,614
ទុនវិនិយោគ	10,000	-
ទ្រព្យសកម្មផ្សេងៗ	46,565	40,591
	2,672,475	2,132,297

តារាងខាងលើបង្ហាញអំពីហានិភ័យអតិបរមារបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដោយមិន គិតអំពីវត្ថុបញ្ចាំដែល

គណៈគ្រប់គ្រងក្រុមហ៊ុន មានទំនុកចិត្តចំពោះលទ្ធភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងនិងរក្សាអោយបានអប្បបរិមាហានិភ័យឥណទាននិងជឿជាក់ថាហានិភ័យអតិបរមា ចំពោះហានិភ័យឥណទានរបស់ក្រុមហ៊ុនទ្រូវបានកំរិតចំពោះចំនួនយោងនៃឥណទានដកនិងសំវិធានធនលើឥណទានដែលជាប់សង្ស័យ។ឥណទាននិងបុរេប្រទានត្រូវបានផ្តល់អោយផងដែរដល់អ្នកខ្ចីទាំងនោះដែលរំពឹងថាទទួលបានប្រាក់ចំណេញ។

(ង) ឥណទាននិងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម៖

	២០១១		២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ឥណទាននិងបុរេប្រទាន ដែលមិនទាន់ហួសកាលកំណត់និងមិនមានភាពអន់ថយ	2,552,227	10,308,446	2,044,614	
ឥណទាននិងបុរេប្រទានដែលមានភាពអន់ថយ	5,212	21,049	4,752	
ចំនួនដុល	2,557,439	10,329,495	2,049,366	
ដក៖				
សំវិធានសំរាប់ឥណទានបាត់បង់	(5,212)	(21,049)	(4,752)	
ចំនួនសុទ្ធ	2,552,227	10,308,446	2,044,614	

សំរាប់គោលបំណងនៃការធ្វើសំវិធានធនឥណទានដោយអនុលោមទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជាការសងប្រាក់ដើមត្រលប់មកវិញពីទ្រព្យបញ្ចាំ( ក្រៅពីសាច់ប្រាក់ ) មិនត្រូវបានលើកយកមកធ្វើការពិចារណាឡើយ។

(១) ឥណទាននិងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ

ឥណទាននិងបុរេប្រទាន ដែលមិនទាន់ហួសកាលកំណត់មិនត្រូវបានចាត់ទុកថាមានភាពអន់ថយឡើយលុះត្រាតែមាន ព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

(២) ឥណទាននិងបុរេប្រទានដែលមានភាពអន់ថយ

ឥណទាននិងបុរេប្រទានដែលមានភាពអន់ថយគឺជាឥណទាននិងបុរេប្រទានទាំងឡាយណាដែលក្រុមហ៊ុនកំណត់ថាមានភស្តុតាងនៃភាពលំអៀងហើយក្រុមហ៊ុនមិនរំពឹងថាអាចប្រមូលប្រាក់ដើម និងការប្រាក់តាមកាលកំណត់នៅក្នុង លក្ខខណ្ឌកិច្ចសន្យានៃឥណទាននិងបុរេប្រទាននោះបាន។ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិឥណទាននិងបុរេប្រទានដែលលើសកាលកំណត់រយៈពេល ៣០ថ្ងៃត្រូវបានចាត់ទុកថាមានភាពអន់ថយហើយកម្រិត អប្បបរមានៃសំវិធានធនជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើងផ្អែកទៅលើការចាត់ថ្នាក់ដែលពាក់ព័ន្ធលើកំរិតលែងតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

	២០១១		២០១០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ហួសកាលកំណត់ពី ៣០ ទៅដល់ ៥៩ ថ្ងៃ	2,448	9,887	1,652	
ហួសកាលកំណត់ពី ៦០ ទៅដល់ ៨៩ ថ្ងៃ	1,389	5,610	1,840	
ហួសកាលកំណត់ពី ៩០ ថ្ងៃនិងច្រើនជាងនេះ	1,375	5,554	1,260	
	5,212	21,051	4,752	

(ច) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន

(១) តាមរយៈការបែងចែកទីតាំងភូមិសាស្ត្រ

ហានិភ័យឥណទានរបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែលបណ្តាលទាំងស្រុងមកពីទីតាំងលំនៅដ្ឋានរបស់ដៃគូនៅក្នុងប្រទេសកម្ពុជា។

(២) តាមរយៈវិស័យឧស្សាហកម្ម

	សមតុល្យ ជាមួយ ធនាគារដទៃ	ឥណទាននិង បុរេប្រទាន	ទន់រិនិយោគ	ទ្រព្យសកម្ម ផ្សេងៗ	សរុប	សរុប
	ដុល្លារ	ដុល្លារ	ដុល្លារ	ដុល្លារ	ដុល្លារ	ពាន់រៀល
<b>នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១១</b>						
កសិកម្ម	-	620,632	-	-	620,632	2,506,733
ក្រុមគ្រួសារ	-	483,445	-	-	483,445	1,952,633
សំណង់		267,581	-	-	267,581	1,080,760
ស្ថាប័នហិរញ្ញវត្ថុ	63,683	-	-	-	63,683	257,216
ដឹកជញ្ជូន	-	647,874	-	-	647,874	2,616,764
សេវាកម្ម	-	198,490	10,000	-	208,490	842,091
ពាណិជ្ជកម្ម	-	331,901	-	-	331,901	1,340,548
ឥណទានសំរាប់បុគ្គលិក	-	2,216	-	-	2,216	8,950
ផ្សេងៗ	-	5,300	-	46,565	51,865	209,483
	63,683	2,557,439	10,000	46,565	2,677,687	10,815,178
<b>នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០</b>						
កសិកម្ម	-	459,132	-	-	459,132	1,860,862
ក្រុមគ្រួសារ	-	755,043	-	-	755,043	3,060,188
ស្ថាប័នហិរញ្ញវត្ថុ	47,092	-	-	-	47,092	190,864
ដឹកជញ្ជូន	-	353,117	-	-	353,117	1,431,183
សេវាកម្ម	-	171,749	-	-	171,749	696,099
ពាណិជ្ជកម្ម	-	306,861	-	-	306,861	1,243,708
ឥណទានសំរាប់បុគ្គលិក	-	3,144	-	-	3,144	12,743
ផ្សេងៗ	-	320	-	40,591	40,911	165,812
	47,092	2,049,366	-	40,591	2,137,049	8,661,459

**២៨.៣ ហានិភ័យលើទីផ្សារ**

ហានិភ័យទីផ្សារគឺជាហានិភ័យ ដែលតំលៃទីផ្សារឬលំហូរសាច់ប្រាក់នាពេលអនាគតនៃលិខិតុបករណ៍និងការប្រែប្រួលដោយសារការផ្លាស់ប្តូរ តំលៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធន ដែលប្រឈមនឹង ចលនាទីផ្សារជាក់លាក់និងទូទៅព្រមទាំងការប្រែប្រួលនៃអត្រា ឬតំលៃទីផ្សារដូចជាអត្រាការប្រាក់កំណត់ឥណទានអត្រាប្តូររូបិយប័ណ្ណបរទេស និងតំលៃមូលធន។

**(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស**

ហានិភ័យរូបិយប័ណ្ណគឺជាហានិភ័យនៃការឡើងចុះនៃតំលៃលិខិតុបករណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ក្រុមហ៊ុនមិនមានហានិភ័យការប្តូររូបិយប័ណ្ណបរទេសជានុ្នតនោះទេ ដោយសារប្រតិបត្តិការចំបងរបស់ក្រុមហ៊ុន គឺប្រាក់ដុល្លារអាមេរិក។ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាអនុវត្តប្រតិបត្តិការជាប្រក្រតីរបស់ខ្លួនដោយប្រើប្រាស់វត្តមានប្រាក់ដុល្លារអាមេរិកជាចម្បងដោយសាររូបិយប័ណ្ណនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងប្រទេសកម្ពុជា។

**(ខ) ហានិភ័យតំលៃ**

ក្រុមហ៊ុនពុំមានហានិភ័យតំលៃមូលបត្រដោយសារក្រុមហ៊ុនមិនបានរក្សាទុកការវិនិយោគមូលបត្រ ដែលចាត់ចំណាត់ ថ្នាក់ក្នុងតារាងតុល្យការ ជាការវិនិយោគសំរាប់លក់ ឬ តាមតំលៃទីផ្សារតាមរយៈចំណេញឬខាត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមិនមានគោលការណ៍គ្រប់គ្រងហានិភ័យតំលៃឡើយ។

**(គ) ហានិភ័យលើអត្រាការប្រាក់**

ហានិភ័យលើអត្រាការប្រាក់សំដៅទៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកំរិតអត្រាការប្រាក់និងការផ្លាស់ប្តូរ នៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងទ្រព្យអកម្ម។ ហានិភ័យលើអត្រាការប្រាក់ត្រូវបានគ្រប់គ្រង តាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើ ចំណេញពីការបណ្តាក់ទុន, តម្លៃទីផ្សារ, តម្លៃដើមនៃមូលនិធិនិងតាម រយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះនូវ ចំណូលការប្រាក់សុទ្ធពីការប្រែប្រួលអត្រាការប្រាក់ ដែលខុសប្រក្រតីត្រូវបានត្រួតពិនិត្យដោយរៀបរយទៅនឹងកំរិតហានិភ័យដែលកំណត់ថាអាច ទទួលយកបាន។

គណៈគ្រប់គ្រងពេញចិត្ត ដែលគោលដៅរបស់ក្រុមហ៊ុនចំពោះបម្រែបម្រួលនៃអត្រាការប្រាក់ត្រូវបានកាត់បន្ថយ។ តារាងខាងក្រោមធ្វើការ សង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ ចំនួនដែលរាប់បញ្ចូលនៅក្នុងតារាងនេះ គឺជាតំលៃនៅសល់ក្នុងបញ្ជីរបស់ទ្រព្យសកម្មនិង ទ្រព្យអកម្មដោយរៀបតាមលំដាប់នៃការកំណត់តំលៃឡើងវិញតាមកិច្ចសន្យានិងកាលបរិច្ឆេទនៃកាលវិសាគ។



ហានិភ័យលើអត្រាការប្រាក់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១១	ត្រីម ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
<b>ទ្រព្យសកម្ម</b>								
សាច់ប្រាក់	-	-	-	-	-	20,238	20,238	-
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	58,370	-	-	-	-	5,313	63,683	-
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	40,000	-	40,000	0.24%
ការឱ្យខ្ចីចងការនិងបុរេប្រទានចំពោះអតិថិជន៖								
- មានដំណើការ	2,470	23,355	830,486	1,695,916	-	-	2,552,227	24% - 36%
- ពុំមានដំណើការ	1,794	-	3,418	-	-	-	5,212	24% - 36%
- សំវិធានធនដាក់លាក់	-	-	-	-	-	(2,715)	(2,715)	-
- សំវិធានធនទូទៅ	-	-	-	-	-	(2,497)	(2,497)	-
ទុនវិនិយោគ	-	-	-	-	-	10,000	10,000	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	46,565	46,565	-
<b>សរុបទ្រព្យសកម្ម</b>	<b>62,634</b>	<b>23,355</b>	<b>833,904</b>	<b>1,695,916</b>	<b>40,000</b>	<b>76,904</b>	<b>2,732,713</b>	
<b>ទ្រព្យអកម្ម</b>								
គណនីត្រូវទូទាត់ទៅភាគទុនិក	-	-	150,000	-	-	-	150,000	10%
កម្ចី	-	-	349,430	1,234,398	-	-	1,583,828	7,64%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	85,381	85,381	-
សំវិធានធនលើពន្ធ	-	-	-	-	-	25,286	25,286	-
<b>សរុបទ្រព្យអកម្ម</b>	<b>-</b>	<b>-</b>	<b>499,430</b>	<b>1,234,398</b>	<b>-</b>	<b>110,667</b>	<b>1,844,495</b>	
លំអៀងការប្រាក់វេទយិតភាព ២០១១ - ដុល្លារ	62,634	23,355	334,474	461,518	40,000	(33,763)	888,218	
លំអៀងការប្រាក់វេទយិតភាព២០១១ - ពាន់រៀល	252,979	94,331	1,350,940	1,864,071	161,560	(136,371)	3,587,511	

ហានិភ័យលើអត្រាការប្រាក់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១០	ត្រីម ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
<b>ទ្រព្យសកម្ម</b>								
សាច់ប្រាក់	-	-	-	-	-	7,455	7,455	-
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	45,954	-	-	-	-	1,138	47,092	-
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	20,500	-	20,500	0.24%
ការឱ្យខ្ចីចងការនិងបុរេប្រទានចំពោះអតិថិជន៖								
- មានដំណើរការ	930	9,716	720,558	1,313,410	-	-	2,044,614	24% – 36%
- ពុំមានដំណើរការ	690	842	2,095	1,125	-	-	4,752	24 %– 36%
- សំវិធានធនជាក់លាក់	-	-	-	-	-	(1,977)	(1,977)	-
- សំវិធានធនទូទៅ	-	-	-	-	-	(2,775)	(2,775)	-
ទុនវិនិយោគ	-	-	-	-	-	-	-	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	40,591	40,591	-
<b>សរុបទ្រព្យសកម្ម</b>	47,574	10,558	722,653	1,314,535	20,500	44,432	2,160,252	
<b>ទ្រព្យអកម្ម</b>								
គណនីត្រូវទូទាត់ទៅភាគទុនិក	50,000	8,000	50,000	-	-	-	108,000	10.00%
កម្ចី	-	-	300,000	1,122,936	-	-	1,422,936	7.64%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	71,033	71,033	-
សំវិធានធនលើពន្ធ	-	-	-	-	-	31,298	31,298	-
<b>សរុបទ្រព្យអកម្ម</b>	50,000	8,000	350,000	1,122,936	-	102,331	1,633,267	
លំអៀងការប្រាក់វេទយិតភាព ២០១០ - ដុល្លារ	(2,426)	2,558	372,653	191,599	20,500	(57,899)	526,985	
លំអៀងការប្រាក់វេទយិតភាព២០១០ - ពាន់រៀល	(9,833)	10,368	1,510,363	776,551	83,087	(234,663)	2,135,871	

**២៨.៤ ហានិភ័យលើសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលក្រុមហ៊ុនគ្មានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់នៅពេលដល់ កំណត់សងនូវតំរូវការសាច់ប្រាក់ ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ។

**(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល**

គណៈគ្រប់គ្រងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំនិងទិន្នន័យបំណុលដែល មានកាលកំណត់។ ក្រុមហ៊ុនធ្វើការត្រួតពិនិត្យ និងរាយការណ៍អំពីជំហរសាច់ប្រាក់ប្រចាំថ្ងៃនិងធ្វើផែនការសំរាប់ សប្តាហ៍ និងខែជាបន្តបន្ទាប់ដោយសាររយៈពេលនេះគឺជាកំឡុងពេលសំខាន់សំរាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។

**(ខ) ដំណើរការរកប្រភពទុន**

ប្រភពទុនជាចំបងរបស់ក្រុមហ៊ុន បានមកពីដើមទុនត្រូវបង់របស់ភាគទុនិកនិងប្រាក់កម្ចី។ ប្រភពទុនត្រូវបានត្រួតពិនិត្យ ប្រចាំថ្ងៃយ៉ាងទៀងទាត់តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រងលើកាលកំណត់នៃប្រាក់កម្ចី។

**(គ) លំហូរសាច់ប្រាក់មិនមែនលិខិតុបករណ៍និទស្សន៍**

តារាងខាងក្រោមធ្វើការវិភាគពីទ្រព្យសកម្មនិងទ្រព្យអកម្មហិរញ្ញវត្ថុមិនមែនលិខិតុបករណ៍និទស្សន៍របស់ក្រុមហ៊ុន នៅក្នុងការដាក់ជាក្រុមតាមកាលកំណត់ដោយផ្អែកលើកាលកំណត់នៃកិច្ចសន្យា ដែលនៅសល់គិតត្រឹមកាលបរិច្ឆេទតារាង តុល្យការ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាងគឺជាលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលមិនធ្វើអប្បហារដោយលែក ក្រុមហ៊ុនគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់ជាមួយដោយផ្អែកលើលំហូរសាច់ប្រាក់រំពឹងទុកដែលមិនបានធ្វើអប្បហារ។

<b>ហានិភ័យលើសាច់ប្រាក់ងាយស្រួល នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១១</b>	<b>ត្រីម ១ ខែ</b>	<b>១ ទៅ ៣ ខែ</b>	<b>៣ ទៅ ១២ខែ</b>	<b>១ ទៅ ៥ ឆ្នាំ</b>	<b>លើសពី ៥ឆ្នាំ</b>	<b>គ្មានកាលកំណត់</b>	<b>សរុប</b>
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ទ្រព្យសកម្ម</b>							
សាច់ប្រាក់	20,238	-	-	-	-	-	20,238
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	58,370	-	-	-	-	5,313	63,683
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	40,000	40,000
ការឱ្យខ្ចីចងការនិងបុរេប្រទានចំពោះអតិថិជន៖							
- មានដំណើរការ	2,470	23,355	830,486	1,695,916	-	-	2,552,227
- ពុំមានដំណើរការ	1,794	-	3,418	-	-	-	5,212
- សំវិធានធនជាក់លាក់	-	-	-	-	-	(2,715)	(2,715)
- សំវិធានធនទូទៅ	-	-	-	-	-	(2,497)	(2,497)
ទុនវិនិយោគ	-	-	-	-	-	10,000	10,000
ទ្រព្យសកម្មផ្សេងទៀត	9,110	-	37,455	-	-	-	46,565
<b>សរុបទ្រព្យសកម្ម</b>	<b>91,982</b>	<b>23,355</b>	<b>871,359</b>	<b>1,695,916</b>	<b>-</b>	<b>50,101</b>	<b>2,732,713</b>
<b>ទ្រព្យអកម្ម</b>							
គណនីត្រូវទូទាត់ទៅភាគទុនិក	-	-	150,000	-	-	-	150,000
កម្ចី	-	-	349,430	1,234,398	-	-	1,583,828
ទ្រព្យអកម្មផ្សេងៗ	-	85,381	-	-	-	-	85,381
សំវិធានធនលើពន្ធ	-	25,286	-	-	-	-	25,286
<b>សរុបទ្រព្យអកម្ម</b>	<b>-</b>	<b>110,667</b>	<b>499,430</b>	<b>1,234,398</b>	<b>-</b>	<b>-</b>	<b>1,844,495</b>
<b>អតិរេក/(កង្វះ) សាច់ប្រាក់ងាយស្រួលសុទ្ធ 2011</b>	<b>91,982</b>	<b>(87,312)</b>	<b>371,929</b>	<b>461,518</b>	<b>-</b>	<b>50,101</b>	<b>888,218</b>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១០							
<b>សរុបទ្រព្យសកម្ម</b>	<b>65,339</b>	<b>10,558</b>	<b>752,934</b>	<b>1,314,535</b>	<b>-</b>	<b>16,886</b>	<b>2,160,252</b>
<b>សរុបទ្រព្យអកម្ម</b>	<b>50,000</b>	<b>110,331</b>	<b>350,000</b>	<b>1,122,936</b>	<b>-</b>	<b>-</b>	<b>1,633,267</b>
<b>អតិរេក/(កង្វះ) សាច់ប្រាក់ងាយស្រួលសុទ្ធ ២០១០</b>	<b>15,339</b>	<b>(99,773)</b>	<b>402,934</b>	<b>191,599</b>	<b>-</b>	<b>16,886</b>	<b>526,985</b>

**២៨.៥ ការគ្រប់គ្រងដើមទុន**

ក្រុមហ៊ុនធ្វើការពិចារណាអំពីតម្រូវការធ្វើអោយមានសមតុល្យនៃប្រសិទ្ធភាពភាពបត់បែននិងភាពគ្រប់គ្រាន់របស់ដើមទុននៅពេលដែលគេធ្វើការកំណត់នូវភាពគ្រប់គ្រាន់របស់ដើមទុន និងនៅពេលដែលគេធ្វើការអភិវឌ្ឍន៍ផែនការគ្រប់គ្រងដើមទុននោះ។ ក្រុមហ៊ុនបរិយាយលំអិតអំពីការពិចារណាទាំងនេះតាមរយៈដំណើរការវាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុនផ្ទៃក្នុងនិងលក្ខណៈសំខាន់ៗមួយចំនួនរួមមាន(ក) យកចិត្តទុកដាក់ពិចារណាទៅលើទាំងកត្តាសេដ្ឋកិច្ចនិងបទបញ្ញត្តិនៃដើមទុនបំរុង អប្បបរមាដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា(ខ) ការពារលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្មដូចនេះ វាអាចបន្តផ្តល់ប្រយោជន៍ដល់ភាគទុនិកនិងអត្ថប្រយោជន៍ដល់ភាគីដែលពាក់ព័ន្ធនឹងក្រុមហ៊ុន(គ) រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

**២៨.៦ តម្លៃទីផ្សារសមស្របនៃទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុ**

ដោយហេតុថាទ្រព្យសកម្ម/អកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយចំនួនធំពុំមានការជួញដូរលើទីផ្សារសកម្មទេតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាយតម្លៃដោយថ្នាក់ដឹកនាំក្រុមហ៊ុនដោយយោងទៅតាមប្រភេទនៃទ្រព្យសកម្ម/អកម្ម ទាំងនោះ។ ផ្អែកទៅលើការប៉ាន់ស្មានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនតម្លៃសមស្របចំពោះទ្រព្យសកម្ម/អកម្មហិរញ្ញវត្ថុមានតម្លៃ ប្រហាក់ប្រហែលគ្នានឹងតម្លៃពិតគណនេយ្យរបស់វា។ តម្លៃយោង និងតម្លៃសមស្របរបស់ទ្រព្យសកម្ម/អកម្មពុំត្រូវបាន បង្ហាញនៅក្នុងតារាងតុល្យការរបស់ក្រុមហ៊ុនតាមតម្លៃសមស្របឡើយ។ តម្លៃសមស្របដែលធ្វើការប៉ាន់ប្រមាណគឺផ្អែកទៅតាមវិធីសាស្ត្រនិងការសន្និដ្ឋានដូចខាងក្រោម៖

**(ក) ប្រាក់បញ្ញើនិងប្រាក់តំកល់ជាមួយធនាគារនានា**

ប្រាក់បញ្ញើនិងប្រាក់តំកល់ជាមួយធនាគារនានារួមមានគណនីចរន្តគណនីសន្សំ និងគណនីមានកាលកំណត់។ តម្លៃសមស្របនៃប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានាយោងតាមតម្លៃយោង។

**(ខ) ឥណទាននិងបុរេប្រទានចំពោះអតិថិជន**

ឥណទាននិងបុរេប្រទានចំពោះអតិថិជនត្រូវបានកត់ត្រាយោងតាមសមតុល្យដែលនៅសល់បូកនិងការប្រាក់ដោយដកចេញ នូវសំវិធានធនលើឥណទានសុទ្ធដែលបាត់បង់។ សំវិធានធនលើឥណទាន ដែលបាត់បង់ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដូចដែលបានចែងក្នុងកំណត់សំគាល់ទី ២.៨ ។

**(គ) ប្រាក់កម្ចី**

តម្លៃទីផ្សារនៃប្រាក់កម្ចីមានការប្រាក់ ដែលមិនត្រូវបានដកស្រង់ក្នុងទីផ្សារសកម្ម គឺផ្អែកទៅលើប្រាក់ដើមដែលនៅសល់ ដោយប្រើប្រាស់ការអត្រាការប្រាក់នៃកម្ចី។

**(ឃ) ទ្រព្យសកម្មនិងទ្រព្យអកម្មផ្សេងទៀត**

ចំនួននៅសល់នៅក្នុងបញ្ជីរបស់ទ្រព្យសកម្មនិងទ្រព្យអកម្មហិរញ្ញវត្ថុផ្សេងទៀតត្រូវបានធ្វើការប៉ាន់ប្រមាណថាប្រហាក់ប្រហែលតម្លៃទីផ្សាររបស់វា ដោយសារធាតុទាំងនេះមិនមានការប្រែប្រួលជាដុំកំរួនទៅតាមការឡើងចុះនៃអត្រាការប្រាក់នៅលើទីផ្សារទេ។

## អាសយដ្ឋាន:

អាគារលេខ ៣៩, ផ្លូវលេខ ៣៧៤  
សង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ  
ទីតាំងប្រៃសណីយ៍ ១២៣០៨, ព្រះរាជាណាចក្រកម្ពុជា

## ចូរស័ព្ទលេខ:

+ ៨៥៥-២៣២១៤២៤០

## អ៊ីមែល:

maximacredit@yahoo.com  
info@maxima.com.kh

## វេបសាយ:

www.maxima.com.kh